

សត្រា ទី ១ រត័ ប៉ូល ប៉ាហ្ស័រ កា ម្នត មៀង កូរិនថ្វះ សារ អន់តត់ រ៉ះ

មៀង កូរិនថ្វះ ផ្ទះ រាំងហារ រត័ ប៉ូល ពែ យី មៀង តិស ខាក់
ឡាក់ ទី ប៉ាសុន អៀង អ៊ែ យី អ៊ែ ត្រា ស៊ីន ដូរ។ មៀង អា
ទី ចារ ពូ កត់ កាំប៉ាន់ ពៀរ ចារ។ ទី កាំប៉ាន់ អៀង ប៉ាទុក វ៉ា
ស អំប៉ាស ម៉ុត ឡាច់ អូ លន ដាវ។ ប៉ាសុន សល់ ឡឹង ទងតិ
គី កេះ ទុច ពូ។ កាណាង មៀង កូរិនថ្វះ ទី ប៉ាណាស គ្រីប សុន
សាត អ៊ែ ឡុក ឡាយ គូប សោប។ មៀង អា លៅ លែង ជា
អូ ដាត់ ម្នត អ៊ែ ពឹង មៀង កា ប្រីគី លូ កាម៉ាត់ លូ អង់កាន់ ឡា
ឡីគី ឡាឡាត់ អូ ត្រត់ តង លូ ប្រីគី សារ អូ ដាត់ គ្រីប នែវ ពូ
កា សៀ ប្រ្ទះ គុន សុនសាត ពៀ សុនសាត អ៊ែ តាងៗ ឡឹង
គូប សោប ដេល។ សុនសាត ក្រិក ឡាក់ ហៀន អៀង អូ ហូ
ង់ កាខាក់ អន់ខែ ចៃ ខាក់ សាំយ៉ាង ម្នត បក់ ហ្សាំង សាឡាច់
រ៉ះ សារ ឡាក់ អូ កាប រត័ ប៉ានីរ ពីរ កាង ខង អន់ខែ យីត ជា
ចឹង អូ អន់ហ្គាល់ ប្រ្ទះ លូ ចឹង អូ តង់ ឡាកោ ទៅ ញន កា ពុត
ហ្សាំង សាឡាច់ អូ យីត ម៉ះ ពូ។ ហះកា ម្នត សៀ យីស៊ូ អ៊ែ
ពឹង មៀង ណោះ សុន អៀង យី ម្នត តាបាយ កាសត់ លូ ម្នត
បក់ ប្រីគី ទុច ពូ (ប័រ ហៃ ១:២៦-២៨)។

រត័ ប៉ូល រ៉ះ សារ ដាត់ ឡឹង យីស៊ូ ពឹង មៀង កូរិនថ្វះ ទុញ

ម៉ោង សាណា ទងតិគី ផ្ទះ រាំងរាំង សាណា ៥០-៥២ គ.ស.
(ប្រែ ហែ ងារ ម្ចាស់ វ៉ះ ប៉ាតាង យីស៊ូ (កិច្ចការ) ១៨:១-៨)។ កេះ
ណោះ រតី ប៉ូល ឡាច់ ឡើង មៀង កូរិនថ្វះ ឡា ប៉ាត់ មៀង អេភេ
សូ។ ផ្ទះ ណោះ ទី សុនសាត អ៊ីស្រាអែល ម៉ោង ដូរ សិច
អ៊ី អាប៉ូឡូ អ៊ី សៀ យីស៊ូ ដែល អ៊ី អ៊ុ កាប រតី ប៉ានីរ ពីរ
កាង អ៊ី កា វ៉ះ សារ ដាត់ ឡើង យីស៊ូ ពីង មៀង អេភេសូ លូ
ពីង មៀង កូរិនថ្វះ ដែល (ប្រែ ហែ ងារ ម្ចាស់ វ៉ះ ប៉ាតាង យីស៊ូ
(កិច្ចការ) ១៨:២៤-២៨)។ ផ្ទះ រតី ប៉ូល អ៊ែ ពីង មៀង អេភេ
សូ អ៊ី ប្រាត់ សត់ត្រា ម៉ោង អន់ កា ម្ចាស់ សៀ យីស៊ូ អ៊ែ ពីង
មៀង កូរិនថ្វះ ភៀ អន់តត់ ប៉ាតោ អន់ខែ (ប្រែ ហែ ៥:៩) ហៈ
កា សត់ត្រា ណោះ អ៊ុ ទី កេះ។ អន់តត់ ឡើង ណោះ ម្ចាស់ សៀ
យីស៊ូ កា ក្លះ គូប សោប កើត ប៉ែង ប៉ាន់ ក្រុំ បក់ អន់ដា ពួយ អា
ប៉ូឡូ បក់ អន់ដា ពួយ រតី ប៉ូល បក់ អន់ដា ណាវ ពួយ រតី ពេ
ត្រុះ (ប្រែ ហែ ១:១១-១២)។ ទី ពូ ឡា វ៉ះ កា រតី ប៉ូល ឡើង សារ
ពូ ក្លះ គូប សោប ណោះ។ រតី ប៉ូល កា ប្រើ ធីម៉ូថេ ឡាក់ ប្រតី
ងារ អន់ខូ លូ អ៊ី ប្រើ ឡា ប៉ាត់ មៀង កូរិនថ្វះ ភៀ អន់តត់ ប៉ាតោ
កា ម្ចាស់ សៀ យីស៊ូ អ៊ែ ពីង ចារ ណោះ (ប្រែ ហែ ៤:១៧)។ ពូ
កា ប្រាត់ សត់ត្រា អំបញ្ច លូ រតី ប៉ូល តាងៗ ឡើង គូប ប៉ាហ្វៀ
ពីង ធីម៉ូថេ (ប្រែ ហែ ៧:១)។ ពីង សាណា ៥៣-៥៥ គ.ស.
រតី ប៉ូល ប្រាត់ សត់ត្រា អា ភៀ តើល ឡើង សារ ពូ អំបញ្ច ទី
ណោះ ឡាក់ ពូ អើ ផា សត់ត្រា ទី ម៉ោង ប៉ាហ្វៀ កា ម្ចាស់ មៀង
កូរិនថ្វះ។

អន់តត់ ឡើង ណោះ រតី ប៉ូល ឡា ប៉ាត់ មៀង កូរិនថ្វះ ម៉ោង

ទង ណាវ ហះកា អើ ប័ប័ ម្នូត សៀ យីស៊ូ អ្នែ ពីង មៀង ណោះ
 បក់ អន់ដា អ្នែ កា ប៉ាណាំ គូប ប្រីគី សារ ញ៉ា ឡាក់ អូ ត្រគ់ ប្រី
 គី (ប័រ ហៃ ២ កូរិនថូ: ២:១)។ ទីល នីណោះ រីគី ប៉ូល កា ប្រា
 គ់ សត់ត្រា ម៉ោញ ហ្គា ណាវ កាប ប៉ាងអាស កា អន់ខៃ កាខា
 ក់ (ប័រ ហៃ ២ កូរិនថូ: ២:៣-៤) ហះកា សត់ត្រា ណោះ អូ ទី
 កេះ ដេល។ កេះណោះ អើ ប្រើ ទីតុះ ឡាក់ ប្រីគី ងារ អន់ខូ លូ
 អើ ឡាំ ឡឹង លៀន ប៉ាគ់ មៀង កូរិនថូ: ភៀ តង់ ពូ កាប៉ាច់ អើ
 ទៅ ឡាំ ប៉ាគ់ មៀង ត្រូអះ។ ផះ រ៉ាងរ៉ាង សាណាំ ៥៦ លើ កា
 ៥៧ ផះ អើ អ្នែ ពីង មៀង ត្រូអះ ណោះ ទីតុះ កា សីត ឡឹង
 មៀង កូរិនថូ: ទីប ទី សារ ដាក់ តាងៗ ឡឹង ម្នូត សៀ យីស៊ូ ឡឹង
 ចារ ណោះ ឡាំ រ៉ះ កា រីគី ប៉ូល។ រីគី ប៉ូល ហោក រីគី កា ប្រាគ់
 សត់ត្រា ម៉ោញ ហ្គា ណាវ យី សត់ត្រា ទី ពៀរ ប៉ាហ្វើ កា ម្នូត
 មៀង កូរិនថូ:។

សារ សាំខាន់ៗ

កាណាង សត់ត្រា ទី ម៉ោញ អា រីគី ប៉ូល តង់ តាត់សិន សារ
 អន់ទៀតៗ កា ក្រំ ហៀន សារ ប្រើ: អ្នែ ពីង មៀង កូរិនថូ: អើ
 អន់តគ់ ប៉ាតោ កា ពូ អន់ អ្នែ កោប ដាក់ៗ អន់ យី លូ ឡាកោ
 ឡាក់ គន ប្រើ: បិកកាតយី។

រីគី ប៉ូល រ៉ះ ឡឹង សារ ប៉ាកះ ក្រំ កាណាង ក្រំ ហៀន សារ
 ប្រើ:។ អើ កា រ៉ះ ផា សារ សៀ សៀ យីស៊ូ អូ អេង កា
 សារ ចាជ្រែប យីត គុន ប៉ាណូស អុះ លូ អូ ត្រគ់ ញុន កា
 ប៉ានីរ ពីរ កាង អូ កាប កេង ខាក់ ដេល។ សារ សៀ អា
 កើត ឡាច់ ឡឹង ប៉ាងាត់ ប៉ាលឹង ប្រើ: ឡាក់ តាត់ តាតារ

- ពុត ពៀក ប៉ាណូស លូ ប៉ាណាំ ប៉ាណូស អន់ ម៉ុត អន់ខូ
 លូ យីស៊ូ គ្រឹះ ឡាក់ តោ លូ រ៉ុស សីត។ (១:១០-៤:២១)
- រគី ប៉ូល កាប បាំងអាស មូត សៀ យីស៊ូ ឡាក់ ប្រីត យច លូ
 ប៉ានីរ ប្រ្ទៈ។ កាណុង មូត សៀ យីស៊ូ ទី បក់ អន់ដា ភង
 គូប សោប បក់ អន់ដា ប្រីត លូ អង់កាន់ លូ កាម៉ាក់ ឡា
 ឡីត ឡាឡាត។ (៥:១-៦:២០)
- រគី ប៉ូល តើល សារ ពូ អំបញ្ច ឡឹង ឡាបៀប អ្នែ កោប បក់ ទី
 ខាបខូ លូ បក់ អ្នែ ផោង។ សារ អា កើត ពីរ ញន កា បក់
 អន់ដា បីដាយ ឡាកោ បាំងឡេ ប៉ាណូស យី ពូ អូ អន់
 មូត កាម៉ាក់ មូត អង់កាន់ ទី ក្លោ ទី កាម៉ាញ អុះ។ (៧:១-
 ៤០)
- រគី ប៉ូល តើល សារ ពូ អំបញ្ច ឡឹង សារ សា សាណា ឡាក់ ពូ
 សែន ហ្វិប ប្រ្ទៈ បីត កេះ។ សារ អា កើត ឡាច ឡឹង មូត
 សៀ យីស៊ូ បក់ អ្នែ អន់ខូ លូ មូត បក់ សៀ ប្រ្ទៈ អន់ទៀ
 ត។ រាំងហារ ណោះ បក់ សៀ ប្រ្ទៈ អន់ទៀត ពូ ខុ អ្សក់
 សា សាណា ឡាក់ ពូ សែន ហ្វិប ប្រ្ទៈ បីត កេះ។ នី
 ចម៍ មូត សៀ យីស៊ូ ខិន សា ដេល ប សាណា ពូ សែន ហ្វិ
 ប ប្រ្ទៈ បីត ណោះ ? (៨:១-១១:១)
- រគី ប៉ូល រៈ ឡឹង ឡាបៀប ឡាក់ ដាត់ កាណុង ក្រុំ ហៀន សារ
 ប្រ្ទៈ។ អែ រៈ ឡឹង ឡាបៀប មូត សៀ យីស៊ូ ត្រត់ ប្រីត
 ពួយ ផៈ អ្នែ ប៉ាតុំ គូប សោប សាំប្ទៈ ប៉ានេ ប្រ្ទៈ បិកកា
 តយ៍ លូ ឡាបៀប ប្រីត ពួយ សារ ប៉ាងាត់ ប៉ាលឹង ប្រ្ទៈ
 ប្រើ។ បក់ សៀ យីស៊ូ ត្រត់ ប្រីត គ្រីប សារ ញន កា ពុត
 បិច ចៃ ភៀ តង់ គូប សោប អន់ កើត ដាត់។ (១១:២-

១៤:៤០)

រឺគី ប៉ូល រ៉ះ សារ ប៉ាណូស តៅ កេះ ចឹង រ៉ីស សីត ណា
រ៉ូ។ តាម សារ អ្នក ហ្វាំង ហ្វាំង សាឡាច់ គុន សុនសាត
ក្រិក អន់ខៃ យីត ជា ប៉ាងាតី ប៉ាលីង សាំខាន់ ហ្គីត ពូ
អូ សៀ អុះ ជា ឡាកោ ប៉ាំងឡៃ ប៉ាណូស តៅ កេះ អ្នក រ៉ីស
សីត ណាវ៉ូ។ រឺគី ប៉ូល កា រ៉ះ ប៉ាឡាក់ ជា ឡាកោ ប៉ាំងឡៃ
ពិន ចឹង រ៉ីស សីត ណាវ៉ូ ញន កា ឡាកោ យីស៊ី រ៉ីស សីត
កេះ។ (១៥:១-៥៦)

រឺគី ប៉ូល ប្រើ ពូ ឡឹង លៀន សាំរ៉ាប់ មូត ថុក ញ៉ាក លូ អន់ត
គំ ប៉ាតោ ពូ ឡឹង សារ អន់ទៀតៗ ណាវ៉ូ។ (១៦:១-២៤)

១ អាញ សិច ប៉ូល ឡាក់ ប្រៀស ប្រើ រ៉ះ ប៉ាតាង យីស៊ី
គ្រិះ អាញ លូ មី សូសាតេន

២ ញីន ប៉ាហ្សឺ សត់ត្រា អា អន់ កា ក្រំ ហៀន សារ ប្រៀស
ពឹង មៀង កូរិនថ្ងៃ។ ប្រៀស ប៊ិកកាតយ៍ ប្រគំ អន់ អន់ដីស ដាក់
សាំរ៉ាប់ កា អ៊ែ ញន កា យីស៊ី គ្រិះ អ៊ែ កា រ៉េស អ្សក់ អន់ដីស
ប្រគំ ប៉ាសុន អ៊ែ អន់ខុ លូ មូត បក់ អ៊ែ គ្រីប ចារ ឡាក់ ម៉ន់ អ៊ែ
យីស៊ី គ្រិះ ឡាក់ ពី តាំងឡា អន់ខៃ លូ ពី តាំងឡា ពិន ដេល។

៣ អន់ ប្រៀស ប៊ិកកាតយ៍ ឡាក់ ពី ពិន លូ យីស៊ី គ្រិះ ឡាក់
តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សាវ៉ា
ក កា អន់ដីស។

សារ រឺគី ប៉ូល ហោក កា ប្រៀស

៤ អាញ ប៉ានេ ប្រៀស ប៊ិកកាតយ៍ លើយ ខង អ៊ែ ដាក់ ពុត
កា អន់ដីស ញន កា យីស៊ី គ្រិះ

៥ យី អែ អន់ សារ ដាក់ គ្រឹប នៃវ កា អន់ដីស ញន កា យី ស៊ី អែ អន់ អន់ដីស ទីប៉ានីវ ពីរ កាង លូ អ៊ូ ហ្លង់ អៀង សារ។

៦ សារ ប្រ្ទៈ អន់ អា ប្រ័គី អន់ អន់ដីស អ៊ូ អន់តត់ ជា សារ រៈ ឡឹង យីស៊ី គ្រិះ អា ត្រត់ តាទីច។

៧ ខ អា ហង បះ ផះ អន់ដីស អ្វែ ក្បាត់ យីស៊ី គ្រិះ ឡាក់ ពី តាំងឡា ពិន ពីរ ទីល អន់ដីស អ៊ូ ទី ខ្លះ សារ អ៊ូ ឡាក់ ប្រ្ទៈ អន់ តាងៗ ឡឹង គូប សោប ណោះ អុះ។

៨ យីស៊ី គ្រិះ ឡាក់ ពី តាំងឡា ពិន ចឹង ប្រ័គី អន់ អន់ដីស ជាម៍ អត់ លើយ ទីល ឡូច អន់ដីស អ៊ូ ទី ថូត ញ៉ា អុះ ប៉ាត់ ដាវ អែ ជីវ ទៀ។

៩ ប្រ្ទៈ បិកកាតយ៍ ទី ពុត ដាក់ ត្រង់ អែ ប្រើ អន់ដីស ប្រ័គី គូប លូ គន អែ យី យីស៊ី គ្រិះ ឡាក់ ពី តាំងឡា ពិន។

សារ តាប៉ុញ តាប៉ាក់ កាណុង ក្រុំ ហៀន សារ ប្រ្ទៈ

៩០ អី អុះ មី កិញអៀ អា អាញ ប័រ អន់តត់ ប៉ាតោ កា អន់ ដីស ញន អំរ៉ាញ យីស៊ី គ្រិះ ឡាក់ ពី តាំងឡា ពិន អន់ដីស ត្រត់ វែវ ពុត លូ គូប សោប ជែ អន់ ក្លះ ក្លាយ គូប សោប ត្រត់ អន់ ទី ពុត យីត ដឹង ម៉ោញ។

៩១ អី អុះ មី អាញ កាតាំង ឡឹង គូប ខ្លួន រៈ កា អាញ ជា កាណុង កាំឡាំង អន់ដីស ទី សារ តាប៉ុញ តាប៉ាក់ លូ គូប សោប។

៩២ កាំឡាំង អន់ដីស បក់ អន់ដា កាប ជា «អាញ សីះ ប៉ូលឃ បក់ អន់ដា ជា «អាញ សីះ អាប៉ូឡូនឃ បក់ អន់ដា ជា «អាញ សីះ ពេត្រុនឃ បក់ អន់ដា ជា «អាញ សីះ ប្រ្ទៈ គ្រិះឃ។

១៣ ញ៉ា យីស៊ូ គ្រិះ ដែក ឡាកោ អើ អៀង ចានែក ប ? ញ៉ា ប្លូល ប ពូ បឹង ពឹង អ៊ឹង គឹង ប៉ាតាង អន់ដីស ? ញ៉ា អន់ដីស ហុំ ទៀក អន់ កេះ ប៉ាសុន ប្លូល ប ?

១៤ អាញ ហោក រ៉ត់ កា ប្រៀះ ប៊ិកកាតយ៍ ខង អាញ អូ ទី បាំងហុំ បក់ ពៀ អុះ កាណុង កាំឡាំង អន់ដីស ណោះ អាញ បាំងហុំ ដឹង កា គ្រិសាប៉ុះ លូ កែយុះ ណោះ ហង។

១៥ ខ អា ហង បះ អូ ទី ពៀ ជា អាញ បាំងហុំ អើ អន់ កេះ ប៉ា សុន អាញ អុះ។

១៦ អាញ កា បាំងហុំ កាំឡាំង ហី សាទេផាណះ ដែល ហះ កា កាយ ឡឹង ណោះ ណាវ អាញ អូ អូ អន់តត់ កា អាញ បាំង ហុំ ពូ អន់ទៀត ណាវ អុះ។

១៧ យីស៊ូ គ្រិះ អូ ប្រើ អាញ ឡាំ បាំងហុំ ពូ អុះ យី អើ ប្រើ អាញ ចាក រ៉ះ សារ ដាត់ ឡឹង អើ។ ហះកា អូ ត្រត់ រ៉ះ ញុន កា ប៉ានីរ ពីរ កាង ហ្សាំង សាឡាច់ អាញ ទៅ អុះ អ្នក ផែត សារ យីស៊ូ គ្រិះ តោ ពឹង អ៊ឹង គឹង កើត អូ ទី ខា។

សារ អំរ៉ាញ អីញ លូ សារ ហ្សាំង សាឡាច់ ម៉ះ យីស៊ូ គ្រិះ

១៨ ម្នក បក់ ត្រត់ តោ រ៉ាយ តោ រ៉ង អន់ខែ ជា សារ យីស៊ូ គ្រិះ តោ ពឹង អ៊ឹង គឹង យី សារ ម្នក អន់ទ្រុយ ហះកា កាប៉ាច់ ពិន ឡាក់ ប្រៀះ ផះ តង់ អន់ រ៉ាវ៉ាច់ ឡឹង សារ យច យី ពិន ជា សារ អំរ៉ាញ អីញ ឡឹង ប្រៀះ ប៊ិកកាតយ៍

១៩ ខង ទី សារ ពូ ច្រាត់ រ៉ះ កាណុង ផាប ប៉ានីរ ប្រៀះ ផាះ

«អាញ ចឹង ថាឡាយ សារ ហ្សាំង សាឡាច់ អន់ខែ ណោះ

លូ ចឹង ប្រើគំ អន់ សារ អន់ខែ អ្ន ហ្នង់ ណោះ អន់ ហ្យង
ហ្សើត ទិ ដេលឆ*។

២០ ទីល នីណោះ ម្ន បក់ ហ្យាំង សាឡាច់ ម្ន ណែយ បាំង
ហៀន ចាបាប លូ ម្ន បក់ កាប ចាជៀក ឡាលៀក ពីង អង់
កក់ តេះ អា អន់ខែ ប្រើគំ ញ៉ា កា អ្ន កើត អុះ ខង ប្រ្ាៈ បិក
កាតយ៍ ប្រើគំ អន់ កា ពុត សាឡាច់ សាឡាង ម៉ះ ប៉ាណូស កើត
ង័ល អន់ទ្រុយ។

២១ ញន កា ប្រ្ាៈ ហ្យាំង សាឡាច់ បះ អើ ប្រើគំ អន់ ប៉ាណូស
អ្ន អ្ន អន់ហ្គាល់ អើ ញន សារ ហ្យាំង សាឡាច់ ពូ ទៅ អុះ ខ
អា ហង បះ ប្រ្ាៈ បិកកាតយ៍ ប៉ាញ្ញ ពុត តង់ ទិ ម្ន បក់ សៀ
អើ ញន កា សារ ញិន រ៉ះ ឡាក់ ពូ ផា សារ ម្ន អន់ទ្រុយ។

២២ សុនសាត អ៊ីស្រាអែល បិច ប័ប សារ អំរាញ អីញ កេង ខា
ក់ កាប៉ាច់ សុនសាត ក្រិក បិច ប័ប សារ ហ្យាំង សាឡាច់។

២៣ ហះកា ញិន រ៉ះ ផា បក់ ប្រ្ាៈ រើស អន់ ប្រើគំ សាដាច់ តៅ
ពីង អ៊ង គីង។ សារ ញិន រ៉ះ អា ប្រើគំ អន់ សុនសាត អ៊ីស្រា
អែល អ្ន ចៃ សៀ កាប៉ាច់ សុនសាត អន់ទៀត យីត ផា សារ
អន់ទ្រុយ។

២៤ ហះកា កាប៉ាច់ ពិន ឡាក់ ប្រ្ាៈ បិកកាតយ៍ រើស អ្យក់ ទីប
សុនសាត អ៊ីស្រាអែល ទីប សុនសាត ក្រិក ពិន ផា យីស៊ូ គ្រិះ
ឡាក់ សារ អំរាញ អីញ លូ សារ ហ្យាំង សាឡាច់ ម៉ះ ប្រ្ាៈ បិក
កាតយ៍

២៥ ខង សារ ញ៉ា ឡាក់ ប៉ាណូស យីត ផា សារ ប្រ្ាៈ អន់ទ្រុយ

* ១:១៩ ១:១៩ សារ អា ឡាច់ ឡឹង អេសាយ ២៩:១៤។

យី ដាក់ ហ្នឹង ឡើង សារ សាឡាច់ សាឡាង ម៉ែ ប៉ាណូស សារ ញ៉ា ឡាក់ ប៉ាណូស ជា សារ អូ គីត អូ ខា ម៉ែ ប្រ្លៈ យី ទី អំរ៉ា ញ ហ្នឹង ឡើង ប៉ាណូស ដេល។

២៦ អី អុះ មី អន់ដីស កា ប៉ប័ ដេល ទិ ម្នត បក់ ប្រ្លៈ រើស អ្យក់ អូ សូរ ទី ប៉ាណូស ហ្យាង សាឡាច់ គុន ប៉ាណូស អុះ កា អូ សូរ ទី ម្នត ប្រ័គី កាន វ៉ាតីស លូ ម្នត លៅ លែង សិច ដេល។

២៧ ប្រ្លៈ បិកកាតយ័ រើស អ្យក់ ម្នត បក់ កាតូលី ងំល់ លូ ម្នត បក់ អូ ទី អំរ៉ាញ ពីង អង់កក់ តេះ អា ភៀ ប្រ័គី អន់ ម្នត បក់ ហ្យាង សាឡាច់ លូ ម្នត បក់ កេង ខាក់ អន់ អន់ខែ តាយួស។

២៨ ប្រ្លៈ បិកកាតយ័ រើស អ្យក់ ម្នត បក់ អូ គីត អូ ខា ប៉ាណូស ដោច ដាច លូ ម្នត បក់ ពូ បីងាយ ពីង អង់កក់ តេះ អា ភៀ តាត់ តាយួស ម្នត បក់ កានីត កានោរ។

២៩ ទីល នីណោះ អូ ទី ប៉ាណូស ញ៉ៃ ចឹង អ្ន អ្នាត់ អេង ហះ ដ៏រ ប្រ្លៈ អុះ។

៣០ ញុន កា ប្រ្លៈ ហង បះ អន់ដីស ទី ម៉ុត អ្នែ អន់ខូ លូ យី ស៊ូ គ្រិះ អ៊ែ ប្រ័គី អន់ អន់ដីស កើត ហ្យាង សាឡាច់ ឡាក់ ពីះ ឡើង ប្រ្លៈ បិកកាតយ័ អ៊ែ កា ប្រ័គី អន់ ពិន កើត ដាក់ ត្រង់ លូ ហ្វាយ ពិន អន់ វ៉ាវ៉ាច់ ឡើង សារ យច

៣១ ភៀ អន់ ត្រគ់ ពួយ សារ ពូ ច្រាត់ រ៉ះ ជា «ញ៉ៃ ប៉ិច អ្នាត់ អេង ត្រគ់ អ្នាត់ អេង ដឹង កា ង៉ារ ប្រ្លៈ បិកកាតយ័ ណោះ ហង្គ†។

២

† ១:៣១ ១:៣១ ប័រ ហៃ យេរេម្យ ៩:២៤។

សារ វគ្គ ប៉ូល វ៉ះ ដឹង សារ យ៉េស៊ូ តៅ ពីង អ៊ឹង គីង

១ អី អុះ មី ផះ អាញ ឡាំ វ៉ះ ឡឹង សារ អោន សាគីម ម៉ះ ប្រ្រៈ បិកកាតយ៍ កា អន់ដីស ពែ អូ ត្រគ់ អាញ កាប ញុន កា អាញ ទី ប៉ានីរ ពីរ កាង ហ្សាំង សាឡាច់ កេង ខាក់ ឡឹង អាញ ទៅ អុះ

២ ខង ផះ អាញ អ៊ែ អន់ខូ លូ អន់ដីស ណោះ អាញ អូ បិច អូ ឡឹង សារ ញ៉ា អុះ យី អាញ បិច កា អូ ដឹង សារ យ៉េស៊ូ គ្រិះ លូ សារ អែ តៅ ពីង អ៊ឹង គីង ណោះ ហង។

៣ ផះ អាញ អ៊ែ អន់ខូ លូ អន់ដីស អាញ អូ ត្រះ អូ ថូន ទីប ទី សារ អ្សក វ៉ាវ៉ែត កាខាក់ ដេល។

៤ អាញ វ៉ះ សារ ដាក់ ណោះ អូ ត្រគ់ អាញ អូ កាប ប៉ាញសុះ អន់ដីស ញុន កា ប៉ានីរ អាញ ហ្សាំង សាឡាច់ ណោះ អុះ យី ប៉ាងាត៍ ប៉ាលីង ប្រ្រៈ តាំបាង សារ អំរ៉ាញ អីញ ម៉ះ អែ

៥ ភ្លឺ ជែ អន់ សារ អន់ដីស សៀ ម៉ឹង សារ ហ្សាំង សាឡាច់ ម៉ះ ប៉ាណូស យី ត្រគ់ ម៉ឹង សារ អំរ៉ាញ អីញ ម៉ះ ប្រ្រៈ បិកកា តយ៍។

សារ ហ្សាំង សាឡាច់ ឡាច់ ឡឹង ប៉ាងាត៍ ប៉ាលីង ប្រ្រៈ

៦ ហះកា កាណុង កាំឡាំង បក់ សៀ ដាក់ កេះ ញីន អន់តត់ ប៉ាតោ ពួយ សារ ហ្សាំង សាឡាច់ ដេល ហះកា អូ ត្រគ់ ហ្សាំង សាឡាច់ គុន ប៉ាណូស លើ គុន មូត ម៉ែត ណាំផា ពីង អង់កក់ តេះ អា ឡាក់ ចឹង ហ្ស៊ីង ហៀត ណោះ អុះ

៧ យី ញីន អន់តត់ ប៉ាតោ ពួយ សារ ហ្សាំង សាឡាច់ ឡឹង ប្រ្រៈ ឡាក់ សារ អោន សាគីម អែ យីត អន់ទ្រួល ឡឹង កើត តេះ ប្លែង ពែ កេះ ភ្លឺ សាំរ៉ាប់ អន់ សារ ដាក់ កេង ខាក់ កា ពិន។

៨ កាណុង កាំឡាំង ម្ចាស់ ម៉ែត ណាំផា ប៉ាណូស ពីង អង់កក់
តេះ អា អូ ទី បក់ ចំ ម៉ៅញ អ៊ូ អន់ហ្គាល់ សាវ អោន សាគីម ម៉ះ
ប្រ្លះ ណោះ អុះ។ ផា ពូ អន់ហ្គាល់ យី ពូ អូ ប៉ាន់តៅ អុះ តាំង
ឡា តាតាវ ក្លាត់ ដាត់ ឡាយ៉ាមី។

៩ ហះកា កាណុង ផាបំ ប៉ានីវ ប្រ្លះ ទី ច្រាត់ រះ ផាះ

«អូ ទី ញ៉ៃ ហៃ បំបំ

អូ ទី ញ៉ៃ សាំយ៉ាង កាតាំង

ពូ ទីខូ កា យីត អូ តាលុះ ដេល

សាវ ញ៉ា ឡាក់ ប្រ្លះ ប៊ិកកាតយ៍ ទ្រៀម គម សាំរ៉ាប់ កា ម្ចាស់ បក់
ប៊ិច ចៃ កា អ៊ែវ*។

១០ ប្រ្លះ តាំបាង អន់ ពិន បំបំ សាវ ទីណោះ ញុន កា ប៉ាង្វា
តី ប៉ាលីង អ៊ែវ ខង ប៉ាង្វាតី ប៉ាលីង ប្រ្លះ អ៊ូ ហ្លួង គ្រីប សាវ
ទីណោះ យ្លះ សាវ ប្រ្លះ ប៊ិកកាតយ៍ គម កាណុង ពុត
ពៀក កា ប៉ាង្វាតី ប៉ាលីង ប្រ្លះ អ៊ូ ហ្លួង ដេល។

១១ កាប៉ាច ប៉ាណូស ពីង អង់កក់ តេះ អា អូ ទី ញ៉ៃ អ៊ូ អន់ហ្គាល់
ពុត ពៀក អ៊ែវ អុះ កាយ ឡឹង ប៉ាង្វាតី ប៉ាលីង ឡាក់ អ៊ែវ កាណុង
ឡាកោ អ៊ែវ ទៅ។ ប្រ្លះ កា និះទៅ ដេល អូ ទី ញ៉ៃ អ៊ូ ហ្លួង
ឡឹង ពុត ពៀក អ៊ែវ អុះ កាយ ឡឹង ប៉ាង្វាតី ប៉ាលីង អ៊ែវ ទៅ។

១២ កាប៉ាច ពិន ប្រ្លះ អ៊ូ អន់ ប៉ាង្វាតី ប៉ាលីង ឡាក់ ឡាច ឡឹង
អង់កក់ តេះ អា អុះ យី អ៊ែវ អន់ ប៉ាង្វាតី ប៉ាលីង ឡឹង អ៊ែវ ទៅ

* ២:៩ ២:៩ សាវ អា ឡាច ឡឹង អេសាយ ៦៤:៤។

ភ្ញៀវ អន់ អ្នក អន់ហ្មាល់ ឡើង សារ ញ៉ា ឡាក់ ប្រៀប ប្រគំ សាវ័ប កា ពិន។

១៣ ញីន អន់តត់ ប៉ាតោ ពួយ សារ ទិ អា ហង ញីន អ្នក កាប គុន ហ្សាំង សាឡាច់ ឡាក់ ប៉ាណូស បាំងហៀន ណោះ អុះ យី ញីន កាប ពួយ សារ ញ៉ា ឡាក់ ប៉ាង្កាត់ ប៉ាលីង ប្រៀប ប្រគំ បាំង ហៀន។ ញីន រះ ប៉ាឡាក់ ឡើង សារ តាទីច ឡើង ប៉ាង្កាត់ ប៉ាលីង ប្រៀប កា ម្នាត បក់ ទី ប៉ាង្កាត់ ប៉ាលីង ប្រៀប។

១៤ ហះកា ប៉ាណូស បក់ អ្នក សៀ ប្រៀប អន់ខែ អ្នក អ្នក សារ ញ៉ា ឡើង ប៉ាង្កាត់ ប៉ាលីង ប្រៀប អុះ ខង អន់ខែ យីត ផា សារ ទិណោះ យី សារ អន់ទ្រុយ។ អន់ខែ អ្នក ហ្លួង សារ ញ៉ា អុះ ទី ដឹង ប៉ាង្កាត់ ប៉ាលីង ប្រៀប ណោះ ហង ចឹង ប្រគំ អន់ ពូ អ្នក យីត ចាប្រែប ផា សារ ទិណោះ ត្រគ់ តាទីច។

១៥ កាប៉ាច់ ម្នាត បក់ ទី ប៉ាង្កាត់ ប៉ាលីង ប្រៀប អន់ខែ អ្នក យីត ចា ប្រែប អន់ ហ្លួង គ្រីប សារ ហះកា ម្នាត បក់ អ្នក សៀ ប្រៀប អ្នក ទី ពៀ ចឹង អ្នក យីត អន់ ហ្លួង ឡើង ពុត ម្នាត បក់ ទី ប៉ាង្កាត់ ប៉ាលីង ប្រៀប ណោះ អុះ

១៦ ខង កាណុង ផាប ប៉ានីរ ប្រៀប ទី ប្រាត់ រះ ផា «ពៀ អ្នក អន់ ហ្មាល់ ពុត ខំយីត ប្រៀប បិកកាតយ៍ ? ពៀ អ្នក អន់តត់ ប៉ាតោ កា អែ ?»† ហះកា កាប៉ាច់ ពិន យី ពិន ទី ខំយីត ម៉ះ យីស៊ូ គ្រិះ កេះ។

៣

† ២:១៦ ២:១៦ សារ អា ឡាច់ ឡើង អេសាយ ៤០:១៣។

សារ តាប៉ូញ តាប៉ាក់ កាណុង ក្រុំ ហៀន សារ ប្រៀន៖

១ អី អុះ មី អាញ អូ កាប លូ អន់ដីស ឡាក់ កា អាញ កាប លូ មូត បក់ ទី ប៉ាងាត់ ប៉ាលីង ប្រៀន ណោះ អុះ យី ត្រគ់ កាប ឡាក់ កា កាប លូ ប៉ាណូស ដោច ដាច លើ ឡាក់ កា កាប លូ មូត សាស្វា អង់កះ សៀ យីស៊ូ គ្រិះ។

២ ផ្ទះ ណោះ ពែ អាញ អន់ ទៀក តុះ កា អន់ដីស អែត អាញ អូ អន់ សាណា កា អន់ដីស សា អុះ ខង អន់ដីស បើ អូ សា។ យី កិញអៀ អា កាតាម កា អន់ដីស បើ អូ សា និះ ទៅ ដេល

៣ ខង ពុត ពៀក អន់ដីស ឡាក់ កា ប៉ាណូស ដោច អន់ដីស អ្នែ កា សាណាំង សាណោស កា គូប សោប លូ តាប៉ូញ តាប៉ាក់ ក្លះ គូប សោប ដេល ទីល នីណោះ អាញ ប៉ប ផា អន់ដីស អ្នែ ទី ពុត ពៀក ឡាក់ កា ប៉ាណូស ដោច លូ ប្រគី ពូយ ឡាបៀប ប៉ាណូស និះទៅ ដេល។

៤ ផ្ទះ បក់ អន់ដា កាប ផា «អាញ សីះ ប៉ូល បក់ អន់ដា ផា «អាញ សីះ អាប៉ូឡូ ៧ សារ ណោះ ប្រគី អន់ អូ អន់តត់ ផា អន់ដីស អ្នែ ឡាបៀប ប៉ាណូស ដោច តាទីច ហង។

៥ អាប៉ូឡូ ប៉ាណូស នី ចម៍ ? អាញ អា ប៉ាណូស នី ចម៍ ? ញីន ក្រាន់ កា ប្រគី ង៉ារ ប្រៀន ភៀ ប៉ាណាំ អន់ អន់ ដីស សៀ។ ញីន ម៉ោញ ដូរ ៗ ប្រគី ង៉ារ ញ៉ា ឡាក់ កា ប្រៀន ប្រើ ណោះ ហង។

៦ អាញ តប់ កេះណោះ អាប៉ូឡូ ជ្រោ ហះកា ប្រៀន បិក កាតយ៍ ឡាក់ ប្រគី អន់ ហិន។

៧ ទីល នីណោះ បក់ តប់ លូ បក់ ជ្រោ អូ សំខាន់ អុះ ឃើ ប្រ្ល័ះ បិកកាតយ៍ ឡាក់ ប្រ័ត័ អន់ ហិន ណោះ ហង ឡាក់ សំ ខាន់។

៨ បក់ តប់ លូ បក់ ជ្រោ អូ យច គូប សោប អុះ ឃើ យិត ដឹង ម៉ោញ ណោះ ហង។ ញីន ចឹង ទី ខា តាម ង៉ាវ ឡាក់ ញីន ប្រ័ត័ ណោះ ហង

៩ ខង ញីន ឡាក់ ប៉ាណូស ប្រ័ត័ ង៉ាវ អន់ខូ លូ ប្រ្ល័ះ បិក កាតយ៍ អន់ដីស រៀប ឡាក់ កា មីវ ប្រ្ល័ះ បិកកាតយ៍ លូ ហី ឡាក់ អើ ប្រ័ត័។

១០ ញុន កា ប្រ្ល័ះ ដាត់ ពុត អាញ ទី ង៉ាវ ប្រ័ត័ រៀប ឡាក់ កា វ៉ាគីយ ប្រ័ត័ ហី ត្រះ កាខាក់ អាញ ចែត ដុងតាង កេះណោះ ទី ម៉ោញ ដូវ ណាវ ប្រ័ត័ ហី អំបាំង ដុងតាង ណោះ។ ហះកា បក់ ចំ ប្រ័ត័ ហី ណោះ បក់ ណោះ ត្រត់ ឡាក់ ឡឹង ឡាក់ បៀប អើ ប្រ័ត័

១១ ខង អូ ទី ញី ចឹង អូ ចែត ដុងតាង អន់ទៀត ម៉ោញ ណា វ៉ុ អុះ កាយ ឡឹង ដុងតាង ឡាក់ ទី ចែត កេះៗ ណោះ ដុងតាង ណោះ ឃើ យីស៊ូ គ្រិះ។

១២ ផា ញី អៀ កំ ម៉ាស ប្រា កំ តា យ៉ា លំ អ៊ឹង ជៀ លើ វ៉ាសិម ភៀ ប្រ័ត័ អំបាំង ដុងតាង អា

១៣ ប៉ាត់ ង៉ាវ ប្រ្ល័ះ បិកកាតយ៍ តាត់ស៊ុន សាវ ចែត ថូត ប៉ាណូស ទៀ ណោះ ចឹង ប័ប័ ឡាក់ៗ ហង ង៉ាវ ឡាក់ ពូ ប្រ័ត័ ណោះ ខង ង៉ាវ ណោះ ចឹង ពីះ ទីល ទីប អុញ អុញ ណោះ ចឹង សាត់ លួង ង៉ាវ ឡាក់ ពូ ប្រ័ត័ ណោះ។

១៤ ផា ហី ពូ ប្រីគី ពីង ជុងតាង ណោះ អុញ អូ សា បក់ ណោះ ចឹង ទី ខា។

១៥ ផា ហី ពូ ប្រីគី ណោះ អុញ សា បក់ ណោះ អូ ទី ខា អះ ហះកា អើ ចឹង វ៉ាវ៉ាច់ ឡាកោ ឡាក់ កា សាតាក់ ឡាច់ ឡឹង អុញ។

១៦ ញ៉ា អន់ដីស អូ អូ ប កា អន់ដីស យី រោង វ៉ាម៉ះ ប្រ្ទះ បិ កកាតយ៍ ? ញ៉ា អន់ដីស អូ អូ ប កា ប៉ាងាត់ ប៉ាលឹង ប្រ្ទះ ម៉ូ ត អ្នែ ពីង អន់ដីស ?

១៧ ញ៉ា ប្រីគី អន់ រោង វ៉ាម៉ះ ប្រ្ទះ អា ទី សារ អូ ដាត់ យី ប្រ្ទះ ចឹង ថាឡាយ ប៉ាណូស ណោះ ដេល ខង រោង វ៉ាម៉ះ អា ឡាក់ រោង វ៉ាម៉ះ ដាត់ សាវ៉ាប កា ប្រ្ទះ យី អន់ដីស អា ហង ឡាក់ រោង វ៉ាម៉ះ ប្រ្ទះ អា។

១៨ ដៃ ប៉ាងល់ ឡាកោ ទៅ ដៃ ផា ទី ញ៉ា កាណុង កាំឡាំង អន់ដីស អើ សាមីគី ផា អើ ហ្សាំង សាឡាច់ គុន ប៉ាណូស ពីង អង់កក់ តេះ អា បក់ ណោះ ត្រត់ ប្រីគី ឡាក់ កា ប៉ាណូស អូ ហ្លង់ អូ ហ្លី ហិ ភៀ អន់ កើត ប៉ាណូស ហ្សាំង សាឡាច់ តែង ប្រ្ទះ

១៩ ខង ប្រ្ទះ បិកកាតយ៍ ផា សារ ហ្សាំង សាឡាច់ គុន ប៉ាណូស ពីង អង់កក់ តេះ អា យី សារ អន់ទ្រុយ ឡុត ឡាក់ កា សារ ពូ ប្រាត់ រ៉ះ ផា «ប្រ្ទះ អ្សក់ សារ ប៉ាញ៉ា ប្លាច់ ម៉ះ មូត ហ្សាំង សាឡាច់ ភៀ ចែត ថូត អន់ខែ ទៅ»។

២០ ទី សារ ម៉ោញ ណាវ ប្រាត់ រ៉ះ ផា «ប្រ្ទះ បិកកាតយ៍ អូ ទី ឡឹង ពុត ខំយីត មូត ហ្សាំង សាឡាច់ ណោះ អើ ផា អូ ទី ខា

* ៣:១៩ ៣:១៩ សារ អា ឡាច់ ឡឹង យ៉ូប ៥:១៣។

ញ៉ា អុះ[†]។

២១ ទីល នីណោះ ដែ អន់ បក់ ញ៉ា អ្នាត់ អេង ជា ឡាកោ ស៊ីះ ប៉ាណូស ណោះ លើ ប៉ាណូស អា។ កាណាត់ ញ៉ា។ ទីណោះ ស៊ុត កា ម៉ះ អន់ដីស ទៅ

២២ យ្រីះ ប៉ូល លើ អាប៉ូឡូ លើ ពេត្រុះ យ្រីះ អង់កក់ តេះ អា លើ អាញ រីស លើ សាវ តៅ យ្រីះ ដាវ អា លើ ដាវ តែង ម៉ាត់ ទៀ កាតាម ស៊ុត កា ម៉ះ អន់ដីស ដេល។

២៣ ហះកា អន់ដីស ភៀ កា យីស៊ូ គ្រិះ យីស៊ូ គ្រិះ ភៀ កា ប្រ្រីះ បិកកាតយ្រី។

៤

សាវ មូត រៈ ប៉ាតាង យីស៊ូ

១ ទីល នីណោះ អន់ដីស ត្រត់ យីត ជា ញីន បក់ ប្រត់ ង៉ាវ កា យីស៊ូ គ្រិះ លូ បក់ ប្រ្រីះ ប្រើ រៈ ឡឹង សាវ អោន សាគីម ម៉ះ អ៊ើ។

២ បក់ រៈ ណោះ ត្រត់ ទី ពុត ដាត់ ត្រង់ កាណាង ង៉ាវ ណោះ។

៣ កាប៉ាច់ អាញ យ្រីះ អន់ដីស លើ ប៉ាណូស ញ៉ា ប៉ូច កាប កា អាញ ជា ប៉ាណូស នែវ នីចម៍ កាតាម កា អាញ អូ រីនរ៉ាយ អុះ។ អាញ កា អូ ជា កា ឡាកោ អាញ ទៅ នីចម៍ ដេល។

៤ កាណាង ពុត អាញ អាញ អូ ប៉ប័ សាវ យច ញ៉ា អុះ ហះ កា អូ ត្រត់ ញន កា សាវ អាញ អូ ហ្លង់ អា អុះ ប្រត់ អន់ អាញ ដា ត់ ត្រង់ យី ប្រ្រីះ បិកកាតយ្រី ឡាក់ តាត់ស៊ិន សាវ កា អាញ។

† ៣:២០ ៣:២០ សាវ អា ឡាច់ ឡឹង ជាប់ អញស៊ី ប៉ានេ ប្រ្រីះ (ទំនុកតម្កើង) ៩៤:១១។

៥ ទីល នីណោះ អន់ដីស ដែល តាត់ស៊ិន សារ កា គួប សោប អន់ទ្រូល ឡើង ដាវ កាំឡាត់ ត្រគ់ ក្បាត់ យីស៊ូ ឡាក់ ពី តាំងឡា ពិន ជីវ ទៀ ហិ យី អ៊ែ ចឹង អ្យក់ ទី សារ ញ៉ា ឡាក់ ពូ ប្រគី ពីង ចារ ម៉ាម៉ាំង អ្យក់ អន់ ពីង ចារ តាតារ លូ ចឹង រ៉ះ អន់ ពូ អ៊ូ ឡើង សារ ញ៉ា ឡាក់ ប៉ាណូស យីត កាណុង ពុត។ ផ្ទះ ណោះ ប្រ្ទះ បិកកាតយី ចឹង ប៉ានេ ពូ តាម សារ ឡាក់ ពូ ប្រគី។

៦ អី អុះ មី អាញ អ្យក់ សារ អាប៉ូឡូ: លូ សារ អាញ ទៅ ពីរ រ៉ះ កាប ប៉ាន់ដីប សាំរ៉ាប់ កា អន់ដីស ភៀ អន់ ហ្លួង ឡើង សារ ពូ រ៉ះ ផា «ដែល ប្រគី ញ៉ា ហ្វាស ឡើង សារ ច្រាត់ ពីង ផាប ប៉ានីរ ប្រ្ទះ» ភៀ ដែល អន់ ទី បក់ ញើ អ្នាត់ អេង សោម បក់ អន់ដា អូ ណីស កា បក់ អន់ដា ដេល។

៧ ទី សារ ញ៉ា ឡាក់ ប្រគី អន់ ម៉ោញ ដូរ កាណុង កាំឡាំង អន់ដីស ដាត់ ហ្លួត ឡើង ម៉ោញ ដូរ ណាវ? ទី សារ ញ៉ាៗ ឡាក់ អន់ដីស ទី ណោះ ស៊ុត កា ឡាច់ ឡើង ប្រ្ទះ បិកកាតយី ឡា។ ផា ប្រ្ទះ អន់ កា អន់ដីស នីអៀ ខ ញ៉ា បះ អន់ដីស អ្នាត់ ឡាកោ ប្រគី ឡាក់ កា សារ ណោះ កើត ឡាច់ ឡើង ឡាកោ អន់ដីស ទៅ នីណោះ?។

៨ អន់ដីស ផិត កេះ។ អន់ដីស កា ប្រ្ទះ ប៉ាតុរង់ កេះ ដេល។ អន់ដីស ម៉ុត រាំងហៃ រាំងខ្យា កេះ ហះកា ញីន អូ ទី ម៉ុត រាំងហៃ រាំងខ្យា អុះ។ * អាញ បិច អន់ អន់ដីស ម៉ុត រាំងហៃ រាំងខ្យា តាទីច ហង ភៀ អន់ ញីន ទី រាំងហៃ រាំងខ្យា អន់ ខ្លូ លូ អន់ដីស ដេល។

* ៤:៨ ៤:៨ រត់ ប្លូល កាប ប៉ាឡែវ កា អន់ខែ យី ពូយ ប៉ានីរ អន់ខែ ទៅ។

៩ តាម អាញ យីត ប្រៀប ប៊ិកកាតយ៍ អន់ ញីន ឡាក់ រ៉ះ ប៉ាតាង យីស៊ូ អន់ ញីន ចិ ឡឹង ពូ ពៀប ឡាក់ កា ប៉ាណូស ពូ ត្រគ់ ប៉ាន់តៅ ពីង អន់តិគី ឡាន អន់ ពូ ទិខូ ហៃ ទីប បិយ ប្រៀប ទីប ប៉ាណូស។

១០ ញីន ឡាក់ ប៉ាណូស កាតូលំ ងំលំ ញន កា យីស៊ូ គ្រិះ កា ប៉ាច់ អន់ដីស យី ប៉ាណូស ហ្សាំង សាឡាច់ អន់ខូ លូ យីស៊ូ គ្រិះ។ ញីន ឡាក់ ប៉ាណូស អូ ត្រុះ អូ ត្រាន ហះកា អន់ដីស ទី សាង់ កេង ខាក់ ទីប ពូ អ៊ុល កូត ដេល ហះកា ញីន ពូ បី ងាយ។

១១ ទីល រ៉ប់ ដាវ អា ញីន អ៊ែ កា ឡាយុត លូ ប្រៀង ទៀក ញីន អូ ទី ខោ អាវ កាស៊ីប ពៀត ទីប ពូ ពីត ពូ តា ប៉ះ។ ញីន កា ចាក រ៉ាវ៉ាច់ អូ ទី ចារ អ៊ែ និះទៅ ដេល។

១២ ញីន ប្រគំ ងារ សិម ឡាកោ តុត ក្លែ លូ សាង់ ឡាកោ ទៅ។ ផា ពូ តះ ប៉ាស្សាប កា ញីន ញីន កា អ៊ែ កាប ដា គំ ប៉ានីរ កា ពូ ផា ពូ ប្រគំ បាប ញីន យី ញីន អ៊ែ នីណោះ ហង។

១៣ ផា ពូ ច្រោម ញីន ញីន កាប ដាគំ កាប ប៉ាឡឹង ឡោម ពូ។ ញីន ពៀប ឡាក់ កា សាកាត់ កាតាវ ពូ ម៉ាម អ្នាត អូ ទី ពៀ បិច កាកាប លូ ញីន អុះ លើយ ទីល រ៉ប់ ដាវ អា។

១៤ អាញ ច្រាត់ សារ ទី អា ប៉ាហ្សឺ អន់ កា អន់ដីស អូ ត្រគ់ អាញ បិច កា អន់ដីស តាយួស អុះ យី បិច អន់តត់ ប៉ាតោ កា អន់ដីស ឡាក់ កា អន់តត់ ប៉ាតោ កា គន អាញ បិច ចៃ ដេល។

១៥ យៈ អន់ដីស ទី ណែយូ អៀង ម៉ោញ មីន ដូវ ឡាក់ បាំង ហៀន ឡឹង សារ យីស៊ូ គ្រិះ កាតាម ហះកា អន់ដីស អូ ទី ពី

អៀង អុះ យី ទី ដឹង អាញ អា ហង ឡាក់ កេះ ពី អន់ដីស តែង យីស៊ូ គ្រិះ ញុន កា សារ ដាក់ ឡឹង អើ។

១៦ ទីល នីណោះ អាញ បរ អន់តត់ ប៉ាតោ កា អន់ដីស អន់ ប្រគំ ពួយ អាញ ពិ។

១៧ ខ អា ហង បះ អាញ ប្រើ ធីម្ហូច ឡាក់ គុន អាញ ញុន កា សៀ យីស៊ូ ឡាក់ ពី តាំងឡា ពិន អាញ បិច ចៃ កា អើ លូ អើ ដាក់ ត្រង់ លូ អាញ អាញ ប្រើ អើ ឡា ប៉ាត់ ចារ អន់ដីស ភៀ តាត់ កាចាំង អន់ដីស ឡឹង ឡាបៀប អាញ អ្នែ កោប អន់ ត្រត់ ពួយ គុន យីស៊ូ គ្រិះ ឡាក់ កា អាញ បាំងហៀន ក្រុំ ហៀន សារ ប្រ្ទះ គ្រីប ចារ ដេល។

១៨ ទី បក់ អន់ដា សាមគី កា អាញ អូ ឡា ប៉ាត់ ចារ អន់ដីស ហង អន់ខៃ កា តីស ពុត អ្នាត់ អេង។

១៩ ហះកា អ្នែ បាប៊ែត ណាវ ផា ប្រ្ទះ បិកកាតយ័ អន់ យី អាញ ចឹង ឡា ប៉ាត់ ចារ អន់ដីស ហង ណោះ អាញ ចឹង បប័ តូ ម៉ាត់ មូត បក់ តីស ពុត ណោះ អន់ខៃ ទី អំរ៉ាញ តាទីច ញ៉ា អូ អូ ត្រត់ ដឹង កា អូ ឡឹង សារ អន់ខៃ កាកាប ណោះ អុះ

២០ ខង សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្ទះ អូ ត្រត់ ក្រានី កា ប៉ានី រ កាប ណោះ អុះ យី ញុន កា សារ អំរ៉ាញ អីញ។

២១ អន់ដីស បិច កា អាញ ប្រគំ នីចម៍ ? បិច កា អាញ ឡា ប៉ាត់ អន់ដីស ទ្រង់ ឡា រាំងកេះ ញ៉ា បិច កា អាញ ឡា ញុន កា ទី សារ បិច ចៃ លូ ពុត ដាក់ សីម ?។

៥

សារ ត្រត់ តាំងហ្សិត ឡាច់ ប៉ាណូស អូ ដាក់

១ ទី កាតាំង លោ ជា កាណុង កាំឡាំង អន់ដីស ណោះ ទី ពូ ប្រើគី សារ ប៊ីត អ៊ីក កាខាក់ យី ទី ប៉ាណូស ម៉ោញ ដូរ ប្រើគី លូ មើត តឹម ឡាក់ កាម៉ាញ ក្បង ពី អ៊ែ ទៅ។ សារ នែវ អា យៈ កាណុង មូត អូ សៀ ប្រៈ កា អូ ត្រត់ ប្រើគី អុះ។

២ ទី សារ ប៉ុប ណោះ កេះ អន់ដីស អ៊ែ កា ទី ពុត អ្នាត់ អេង ណាវ។ ញ៉ា ត្រត់ អន់ដីស អូ អុក ពុត ពៀក ឡុត ? កេះ ណោះ អ្សក់ ឡាច់ បក់ ប្រើគី សារ អូ ដាត់ ណោះ ឡឹង កាំឡាំង អន់ដីស ពិ។

៣-៤ កាប៉ាច់ អាញ យៈ ឡាកោ អាញ អូ អ៊ែ អន់ខូ លូ អន់ ដីស កាតាម ហះកា ពុត ពៀក អាញ អ៊ែ អន់ខូ លូ អន់ដីស លើយ អាញ កា តាត់សិន សារ កា បក់ ប្រើគី សារ អូ ដាត់ ណោះ ញន កា អំរ៉ាញ យីស៊ូ ឡាក់ ពី តាំងឡា ពិន កេះៗ ពៀប ឡាក់ កា អាញ អ៊ែ លូ អន់ដីស ដេល។ ផះ អន់ដីស អ៊ែ ប៉ាតុំ គូប លូម ពុត ពៀក អាញ កា អ៊ែ អន់ខូ អំរ៉ាញ អីញ ម៉ះ ប្រៈ កា អ៊ែ អន់ខូ លូ អន់ដីស ដេល។

៥ ប៉ាណូស នែវ អា អន់ដីស ត្រត់ មប កា ប្រៈ ប៊ីត សាតាំង * កៀ អន់ ឡាកោ បាំងឡែ អ៊ែ តៅ ហះកា ប៉ាដាត់ អ៊ែ ចឹង ទី ប្រៈ តង់ ប៉ាត់ ដាវ យីស៊ូ ជីវ ទៀ។

៦ សារ អន់ដីស អ្នាត់ ឡាកោ ណោះ អូ ដាត់ អុះ។ ញ៉ា អន់ ដីស អូ អូ អន់តត់ ប ពុះ បាប៊ីត ឡាក់ អូ ប្រើគី អន់ តាប៉ុង អៀង ឡាក ?†

* ៥:៥ ៥:៥ មប កា ប្រៈ ប៊ីត សាតាំង ទី ណី ជា «តាំងហ្សិត ឡាច់ ឡឹង ក្រំ ហៀន សារ ប្រៈ»។ † ៥:៦ ៥:៦ សារ អា ប៊ុច ទី ណី ជា យៈ ប៉ាណូស ម៉ោញ ដូរ ប្រើគី អូ ដាត់ ណោះ ចឹង ប្រើគី អន់ ពូ អៀង កើត អូ ដាត់ ដេល។

៧ ហត់ អន់ដីស អ្នក ឡាច បក់ ប្រើ យថ ណោះ ពៀប ឡាក់ កា អ្នាត ពុះ សាន់ដាប់ ភៀ អន់ អន់ដីស កើត តាប៉ុង ណាវ ឡាក់ អូ ទី ចែក ពុះ តាទីច អើ អន់ដីស ដាក់ អូ ទី ពុះ កេះ ខង ពូ ប៉ាន់តៅ យីស៊ូ គ្រិះ ប្រើ កាណាគី វ៉ាម៉ះ ប្រើ ភៀ ហ្វាយ ពិន កេះ ឡាក់ កា ពូ អ្នក ចៀម វ៉ាម៉ះ ប្រើ ផេះ ប្រើ ប៉ិន ទ្រូង ដេល។

៨ ខ អា ហង ផេះ ពិន ប្រើ ប៉ិន ទ្រូង អា ពិន ត្រង់ អ្នាត ពុះ សាន់ដាប់ យី សាវ ប៊ីត អ៊ីក លូ សាវ អូ ដាក់ ត្រីប នែវ ហះកា ពិន អ្នក ណាំ ប៉ាង អូ ចែក ពុះ ឡុត យី ត្រង់ ទី ពុត ដាក់ ត្រង់ លូ កាប សាវ តាទីច។

៩ កាណុង សត់ត្រា អាញ ប្រាត់ ពែ យី អាញ រ៉ះ កា អន់ដីស ផា ជែ រ៉ាពង លូ ប៉ាណូស បក់ ប្រើ លូ អង់កាន់ ឡាឡីត ឡាឡា គី ណោះ ដៃ។

១០ សាវ អាញ កាប ណោះ អូ ត្រង់ កាប ឡឹង សាវ ប៉ាណូស អូ សៀ ប្រើ បក់ ប្រើ លូ អង់កាន់ ណោះ អុះ លើ ម្នាត បក់ ទី ពុត ខ្លាម ម្នាត បក់ អន់តុង វ៉ាត វ៉ាស អំប៉ាស ពូ លើ ម្នាត បក់ សាំប៉ះ ប៉ានេ ហ៊ុប ប្រើ ណោះ ដេល។ ផា នីណោះ ទី ដឹង ចាក ឡាច ឡឹង អង់កក់ តេះ អា ឡុត។

១១ អាញ ប្រាត់ នីណោះ ប៉ិច រ៉ះ ផា ជែ អន់ អន់ដីស រ៉ាពង លូ ប៉ាណូស បក់ ផា អើ សៀ ប្រើ ដេល ហះកា អើ ប្រើ លូ អង់ កាន់ ទី ពុត ខ្លាម លូ អន់តុង វ៉ាត វ៉ាស អំប៉ាស ពូ សាំប៉ះ ប៉ានេ ហ៊ុប ប្រើ ត្រី ប៉ាស្យាប កាប អូ ដាក់ កា ពូ លើ ហាន កា តាពៃ។ ម៉ោញ ណាវ ជែ សា សាណា អន់ខូ លូ ប៉ាណូស នែវ ណោះ ដៃ។

១២ អាញ អូ តាត់ស៊ិន សាវ កា ម្នាត ឡាក់ អូ ត្រង់ កាំឡាំង

ពិន ខង អូ ត្រគ់ ងារ អាញ អុះ។ ញ៉ា ត្រគ់ អន់ដីស អូ តាត់ សុិន សារ កា កាំឡាំង កាណុង ក្រំ ហៀន សារ ប្រ្ទៈ ?

១៣ កាប៉ាច់ ប៉ាណូស បក់ អូ ត្រគ់ ក្រំ ហៀន សារ ប្រ្ទៈ យី ប្រ្ទៈ ប៊ីកកាតយ័ ចឹង តាត់សុិន សារ កា អន់ខៃ ហះកា «អន់ ដីស ត្រគ់ តាំងហ្សិត ឡាច់ ប៉ាណូស អូ ដាត់ ណោះ ឡឹង កាំ ឡាំង អន់ដីស ពិឃៈ។

៦

សារ ពូ ភង គូប សោប

១ កាណុង កាំឡាំង អន់ដីស ផា ទី បក់ ញ៉េ យច លូ គូប សោប ញ៉ា ត្រគ់ ខឹង ឡាំ ភង ប៉ាត់ មូត អុងកាន ឡាក់ អូ អ៊ូល កូត៍ កា ប្រ្ទៈ ប៊ីកកាតយ័ អន់ តាត់សុិន សារ កា អន់ខៃ នីណោះ ឡុត ? ញ៉ា ត្រគ់ អូ អន់ មូត ប៉ាសុន ប្រ្ទៈ តាត់សុិន សារ ណោះ ?

២ ញ៉ា អន់ដីស អូ អូ អន់តត់ ប កា ប៉ាសុន ប្រ្ទៈ ចឹង តាត់ សុិន សារ កា ប៉ាណូស ទិខូ ពីង អង់កក់ តេះ អា ? ផា អន់ដីស ចឹង តាត់សុិន សារ កា ប៉ាណូស ពីង អង់កក់ តេះ អា ទីល នី ណោះ សារ តាចិ អា ញ៉ា ត្រគ់ អន់ដីស ផា អូ អូ តាត់សុិន ?

៣ ញ៉ា អន់ដីស អូ អូ អន់តត់ ប កា ពិន ចឹង តាត់សុិន សារ កា មូត ប៊ីយ ប្រ្ទៈ ? អំរ៉ាត់ កា សារ ពីង អង់កក់ តេះ អា ប ពិន ចឹង អូ អូ តាត់សុិន ?

‡ ៥:១៣ ៥:១៣ ប៉រ ហៃ សារ អន់ ចាបាប លឹក ទី ញៀរ (ចោទិយកថា) ១៣:៥; ១៧:៧; ១៩:១៩; ២២:២៤; ២៤:៧។

៤ ជា អន់ដីស ទី សារ ទី កាឌី ភង គួប សោប ញ៉ា ត្រត់ អន់ដីស ឡាំ ណាំង មូត បក់ អូ សៀ ប្រ្ទៈ ឡាក់ កាំឡាំង សៀ ប្រ្ទៈ អូ ការ៉ុប អន់ តាត់សិន សារ កា អន់ដីស នីណោះ ឡុត ?

៥ អាញ កាប នីអៀ ភៀ ម៉ាត់ អន់ដីស តាយួស។ ញ៉ា កាណាំង កាំឡាំង អន់ដីស ណោះ យ្ទៈ ម៉ោញ ដូរ កា អូ ទី ប បក់ ហ្សាំង សាឡាច់ ចឹង អូ តាត់សិន សារ កា អន់ដីស

៦ បះ អន់ដីស ឡាំ ភង គួប សោប ប៉ាត់ មូត បក់ អូ សៀ ប្រ្ទៈ នីអៀ ?

៧ ក្រានី កា អន់ដីស ភង គួប សោប ណោះ កា យច ខាក់ កេះ។ ញ៉ា ត្រត់ អន់ដីស អូ អ្វី នីណោះ ហង ឡឹង សារ ឡាក់ យច លូ គួប សោប ណោះ ? ញ៉ា ត្រត់ អូ អន់ ពូ អ្សក់ វ៉ាស អំ ប៉ាស អន់ដីស ណោះ ? ជា នីណោះ ដាត់ ហ្គិត។

៨ ហះកា កើត អន់ដីស ឡុត ឡាក់ ប្រ័តី យច លូ ពូ ទីប វ៉ាត អ្សក់ វ៉ាស អំប៉ាស ឡឹង ពូ ឡាក់ អុះ មី អន់ដីស ទៅ។

៩ ញ៉ា អន់ដីស អូ អូ ប មូត បក់ ប្រ័តី សារ អូ ដាត់ ចឹង អូ ទី ប្រ្ទៈ បិកកាតយ័ រាំងហៃ រាំងខ្យា អុះ ? ហះកា អន់ដីស ដៃ រ៉ុច រ៉ុល ដៃ ទី មូត ប្រ័តី លូ អង់កាន់ លូ កាម៉ាកី មូត សាំប្ទៈ ប៉ានេ ហ្វិប ប្រ្ទៈ មូត វ៉ាលង កល់ គួប មូត កាម៉ាកី ប្រ័តី ប៉ា រីត កាម៉ាកី

១០ មូត អន់តុង មូត ខ្វាម បិច កា វ៉ាស អំប៉ាស ពូ មូត ហាន អែត តាពៃ មូត តៈ ប៉ាស្យាប កាប អូ ដាត់ កា ពូ មូត វ៉ាត អ្សក់ វ៉ាស អំប៉ាស ពូ អន់ខែ ចឹង អូ ទី ប្រ្ទៈ បិកកាតយ័ រាំងហៃ រាំងខ្យា អុះ។

១១ ផះ អន់ទ្រូល ពៃ កាណាំង កាំឡាំង អន់ដីស ទី បក់ អន់ដា

កា នីណោះ ដែល ហះកា កិញអៀ អា ប្រ្ទៈ បិកកាតយ៍ វ៉ាវ
តាត់ អន់ដាត់ កេះ លូ ប្រ័ត្ត អន់ អន់ដីស ដាត់ ត្រង់ ហះ ម៉ាត់
អើ ញន កា អំវាញ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន លូ ញន កា
ប៉ាដាត់ ប៉ាលីង ម៉ះ ប្រ្ទៈ បិកកាតយ៍។

សាវ ត្រត់ សាំងកែ ឡាកោ ដៃ អន់ ប្រ័ត្ត លូ អង់កាន់

១២ ទី បក់ អន់ដា ផា «អាញ ទី ចាបាប់ ចឹង ប្រ័ត្ត ញ៉ា កា
ទី៥ ហះកា សាវ ទីណោះ អូ ត្រត់ ស៊ីត កា ទី ខា អុះ។ ពូ ផា
«អាញ ទី ចាបាប់ ចឹង ប្រ័ត្ត ញ៉ា កា ទី៥ ហះកា អាញ អូ អន់
សាវ ណោះ ប៉ាលីង ពុត អាញ អុះ។

១៣ បក់ អន់ដា ផា «សាណា សាំរ៉ាប់ កា រ៉ាច់ ពុង រ៉ាច់ ពុង
សាំរ៉ាប់ ចែត សាណា ដែល។ ហះកា ប្រ្ទៈ ចឹង ថាឡាយ
អ្នាត ទីប សាណា ទីប រ៉ាច់ ពុង។ កាប៉ាច់ ឡាកោ បាំងឡៃ អូ
សាំរ៉ាប់ កា ប្រ័ត្ត លូ អង់កាន់ អុះ យី សាំរ៉ាប់ កា ប្រ័ត្ត ង៉ាវ កា
យីស៊ូ ឡាក់ ពី តាំងឡា ពិន យីស៊ូ កា តាំងឡា សាំរ៉ាប់ កា ឡា
កោ បាំងឡៃ ដែល។

១៤ ប្រ្ទៈ បិកកាតយ៍ ឡាក់ ទី តាត់ អង់រ៉ីស សីត យីស៊ូ ឡាក់
ពី តាំងឡា ពិន អើ ចឹង តាត់ អង់រ៉ីស សីត ពិន ញន កា សាវ
អំវាញ អើញ អើ ដែល។

១៥ ញ៉ា អន់ដីស អូ អូ ប កា ឡាកោ អន់ដីស ឡាក់ ដុង តី ម៉ះ
យីស៊ូ គ្រិះ ? ទីល នីណោះ ញ៉ា អាញ ចឹង អ្យក់ ដុង តី យីស៊ូ
គ្រិះ ឡា ប្រ័ត្ត ដុង តី អង់កាន់ ប្លោះ ប្លាល ប ? អូ ត្រត់ អុះ។

១៦ ញ៉ា អន់ដីស អូ អូ ប ផា បក់ ចំ ឡា តែប លូ អង់កាន់ ប្លោះ
ប្លាល បក់ ណោះ ញ៉ាប ឡាក់ កា ឡាកោ ដឹង ម៉ោញ លូ អង់

កាន់ ណោះ ដែល ? ខង កាណុង ផាបំ ប៉ានីរ ប្រៀន ពូ ទី ប្រាគ់ រ៉ះ ជា «អន់ខែ ពៀរ ដួរ ចឹង កេះ ឡាកោ បាំងឡែ ដឹង ម៉ោញ»។

១៧ កាប៉ាច់ បក់ អ្នែ អន់ខូ លូ ប្រៀន បិកកាតយ៍ កា ចឹង ទី ពុត ពៀក ដឹង ម៉ោញ អន់ខូ លូ ប្រៀន ដែល។

១៨ ហត់ សាំងកែ ឡាកោ ដៃ អន់ ប្រគី លូ អង់កាន់ លូ កាម៉ា ក៏ ដៃ។ ពូ ជា «គ្រីប សារ យច ឡាក់ ប៉ាណូស ប្រគី យី អ្នែ តែង ឡឹង ដោច» ហះកា បក់ ចំ ប្រគី លូ អង់កាន់ លូ កាម៉ាក អ៊ែ ប្រគី បាប ឡាកោ អ៊ែ ទៅ ហង។

១៩ ញ៉ា អន់ដីស អូ អូ អន់តត់ ប កា ឡាកោ អន់ដីស ឡាក់ រោង រ៉ាម៉ះ សារ៉ាបំ ប៉ាងាត់ ប៉ាលីង ប្រៀន ដាត់ កាខាក់ ឡាក់ អ្នែ កាណុង អន់ដីស ឡាក់ អន់ដីស ទី ឡឹង ប្រៀន បិកកា តយ៍ ? ឡាកោ អន់ដីស អូ ត្រត់ អន់ដីស អុះ ប្រគី តាំងឡា

២០ ខង ប្រៀន ឡាច់ ខា ហ្វាយ អន់ដីស កេះ ទីល នីណោះ ហត់ យរ ឡាកោ បាំងឡែ អន់ដីស ភៀ ប៉ានេ ប្រៀន បិកកាតយ៍។

៧

សារ ទី ភ្លោ ទី កាម៉ាញ

១ កាណុង សត់ត្រា អន់ដីស ប្រាគ់ ប៉ាហ្សឺ កា អាញ ពែ អន់ ដីស រ៉ះ ជា «កាម៉ាក អូ តែប លូ អង់កាន់ ឡាក់ យី ដាត់ ហង»។

* ៦:១៦ ៦:១៦ សារ អា ឡាច់ ឡឹង កាណើត អង់កក់ កេះ (លោកប្បត្តិ) ២:២៤។

† ៦:១៨ ៦:១៨ ពូ ជា «គ្រីប សារ យច ឡាក់ ប៉ាណូស ប្រគី យី អ្នែ តែង ឡឹង ដោច» ពិន ព្រៃ នីអៀ កា ត្រត់ ដលះ គ្រីប សារ យច អន់ទៀត ណា ឡាក់ ប៉ាណូស ប្រគី យី អ្នែ តែង ឡឹង ឡាកោ បាំងឡែ ។

២ ហះកា ភ្ញៀ ដែ អន់ ប្រីគី លូ អង់កាន់ លូ កាម៉ាគី ឡាឡីគី ឡាឡាគី ទីល នីណោះ កាម៉ាគី ទីខ្ច ត្រគ់ ទី កាម៉ាញ ម្ចត អង់ កាន់ ទីខ្ច ត្រគ់ ទី ក្លោ ដេល។

៣ ក្លោ ត្រគ់ តែប លូ កាម៉ាញ កាម៉ាញ ត្រគ់ តែប លូ ក្លោ និះទៅ ដេល។

៤ កាម៉ាញ អូ ត្រគ់ តាំងឡា ឡាកោ អើ ទៅ អុះ យី ក្លោ ឡាក់ តាំងឡា អើ កាប៉ាច់ ក្លោ កា និះទៅ ដេល អូ ត្រគ់ អើ ទៅ អុះ ឡាក់ តាំងឡា ឡាកោ អើ យី កាម៉ាញ ឡាក់ តាំងឡា អើ។

៥ ទីល នីណោះ ដែ តាគ់ បាំងអត់ មត គួប សោប ទី ដឹង ផះ ម៉ន់ អើ ប្រ្ាះ អ្នែ មត កា ទី ផា ភម គួប សោប។ ប៉ាត់ កេះ ម៉ន់ កេះ ត្រគ់ តែប លូ គួប ឡាក់ កា ថាម៉ាដា ទៅ អុំ ផែត ប្រ្ាះ ប៊ីត សាតាំង ប្រើ អន់ដីស ប្រីគី យច ញុន កា សាវ អូ ដាម អត់។

៦ អាញ កាប នីអៀ យី អាញ រ៉ះ ដោច អូ ត្រគ់ អាញ ប្រើ អន់ដីស អូ តែប លូ គួប នីណោះ អុះ។

៧ តាទីច អើ អាញ ប៉ិច អន់ ប៉ាណូស ទីខ្ច អ្នែ តាដោះ អូ ទី កាម៉ាញ ឡាក់ កា អាញ ដេល ហះកា ម៉ោញ ដូវ ៗ ប្រ្ាះ អន់ ទី ពុត តាងៗ ឡឹង គួប សោប បក់ អន់ដា នីអៀ បក់ អន់ដា នីណោះ។

៨ អាញ រ៉ះ កា ម្ចត អង់កាន់ អន់ត្រោ កាម៉ាគី អន់ត្រោ * ផា ផា អន់ខែ អ្នែ តាដោះ ឡាក់ កា អាញ អា ហង ដាត់។

៩ ហះកា ផា អូ ដាម អត់ ហត់ ទី ក្លោ ទី កាម៉ាញ ពិ ខង ផា ទី ក្លោ ទី កាម៉ាញ យី ដាត់ ហ្លិត ឡឹង ទី ពុត ប៉ិច ប្រីគី លូ អង់

* ៧:៨ ៧:៨ កាម៉ាគី អន់ត្រោ ពិន ព្រៃ នីអៀ កា ត្រគ់ ដេលះ លូ ម្ចត បក់ អូ ទី ក្លោ កាម៉ាញ ។

កាន់ លូ កាម៉ាក់ អន់ទៀត។

១០ អាញ ប៉រ រ៉ះ កា ម្ចត បក់ ទី ក្លោ ទី កាម៉ាញ កេះ ដេល កា ម៉ាញ អូ ត្រត់ អ្នាត ក្លោ អុះ។ សារ អា អូ ត្រត់ ឡាច់ ឡឹង អាញ អុះ យី ឡាច់ ឡឹង យីស៊ី ឡាក់ ពី តាំងឡា ពិន។

១១ ហះកា ជា អ៊ែ អ្នាត ក្លោ អ៊ែ ត្រត់ អ្វែ នីណោះ ហង ដៃ ទី ហង ក្លោ ណាវ។ ជា អូ អូ អ្វែ តាដោះ ត្រត់ សីត ទី ក្លោ ទៅ ណាវ ពិ។ ក្លោ កា អូ ត្រត់ អ្នាត កាម៉ាញ ដេល។

១២ កាប៉ាច់ ម្ចត អន់ទៀត ណាវ អាញ ប៉រ រ៉ះ ជា កាម៉ាក់ ចំ ឡាក់ កាម៉ាញ អ៊ែ អូ សៀ យីស៊ី ហះកា កាម៉ាញ អ៊ែ ចៃ អ្វែ អន់ ខូ ដេល អូ ត្រត់ អ្នាត អ៊ែ អុះ។ សារ អា អូ ត្រត់ ឡាច់ ឡឹង យីស៊ី អុះ យី ឡាច់ ឡឹង អាញ ទៅ។

១៣ ជា អង់កាន់ ចំ ឡាក់ ក្លោ អ៊ែ អូ សៀ យីស៊ី ហះកា ក្លោ អ៊ែ ចៃ អ្វែ អន់ខូ កា អូ ត្រត់ អ្នាត អ៊ែ ដេល

១៤ ខង ប្រ្លះ បិកកាតយ៍ អ្នុ តាត់ អន់ដាត់ ក្លោ ឡាក់ អូ សៀ ណោះ ញន កា កាម៉ាញ អ៊ែ សៀ។ កាប៉ាច់ កាម៉ាញ ឡាក់ អូ សៀ ណោះ កា ប្រ្លះ អ្នុ តាត់ អន់ដាត់ ញន កា ក្លោ អ៊ែ សៀ ដេល។ ជា អូ នីណោះ គន អន់ខែ បីត អិក ហះកា តាទីច អ៊ែ ប្រ្លះ តាត់ អន់ដាត់ គន អន់ខែ កេះ។

១៥ ហះកា ជា បក់ អូ សៀ ណោះ បិច អ្នាត អន់ អ៊ែ អ្នាត ពិ កាណុង សារ អា ក្លោ លើ កាម៉ាញ បក់ សៀ ណោះ អូ យច អុះ។ ហះកា ប្រ្លះ បិកកាតយ៍ ប្រើ ពិន អ្វែ ដាត់ រម លូ ពូ។

១៦ អី ម្ចត អង់កាន់ យី អ៊ែ អន់ដីស ចឹង ប៉ាណាំ ក្លោ អន់ ម៉ុ ត សៀ តាម ហៃ។ អី ម្ចត កាម៉ាក់ យី អ៊ែ អន់ដីស ចឹង ប៉ា

ណាំ កាម៉ាញ អន់ដីស អន់ ម៉ុត សៀ ដេល។

១៧ អន់ដីស ម៉ាញ ដូរ ៗ ត្រង់ ម្ល៉ៃ កោប អន់ ត្រង់ ពួយ ប្រ្ទៈ បិកកាតយ៍ ទែង កា អន់ដីស ឡាក់ កា យីស៊ូ អន់ កា អន់ដីស ណោះ ហង អាញ កា ប្រើ គ្រីប ក្រំ ហៀន សារ ប្រ្ទៈ ប្រគី ពួយ សារ អា ដេល។

១៨ ផា បក់ ចំ ទី កាសិត អង់ការ កេះ ផះ រាំងរាំង ប្រ្ទៈ អ្យក់ ណោះ អូ ត្រង់ កេះ ឡាក់ កា ប៉ាណូស អូ កាសិត អង់ការ ណោះ។ ផា បក់ ចំ អូ ទី កាសិត អង់ការ ផះ រាំងរាំង ប្រ្ទៈ អ្យក់ អ៊ែ ណោះ កា អូ ត្រង់ កាសិត អង់ការ ហង។

១៩ សារ កាសិត អង់ការ លើ អូ កាសិត អង់ការ ណោះ អូ សាំខាន់ អុះ យី សារ ប្រគី ពួយ សារ ប្រ្ទៈ ប្រើ ណោះ ឡាក់ សាំខាន់។

២០ ផះ រាំងរាំង ប្រ្ទៈ អ្យក់ ណោះ ផា អន់ដីស ប៉ាណូស នី ចម៍ ហត់ ម្ល៉ៃ នីណោះ ហង ពិ។

២១ ផះ ប្រ្ទៈ អ្យក់ អន់ដីស ពែ យ្ទៈ អន់ដីស ឡាក់ ប៉ាណូស ទុច ពូ កាតាម ដៃ យីត ហង ឡឹង សារ ណោះ ហះកា ផា ពូ អន់ អន់ដីស រ៉ាវ៉ាច់ ឡាកោ ត្រង់ ឡាច់ អន់ រ៉ាវ៉ាច់ ពិ

២២ ខង ពៀ ឡាក់ កេះ ទុច ពូ ផះ រាំងរាំង ប្រ្ទៈ បិកកាតយ៍ អ្យក់ ពែ បក់ ណោះ យីស៊ូ ឡាក់ ពី តាំងឡា ពិន អ៊ែ អូ យីត ផា បក់ ណោះ ឡាក់ ទុច អុះ។ កាប៉ាច់ បក់ ចំ អូ ត្រង់ ទុច ពូ ផះ រាំងរាំង ប្រ្ទៈ អ្យក់ ពែ បក់ ណោះ កេះ ទុច យីស៊ូ គ្រិះ ឡុត។

២៣ ប្រ្ទៈ ឡាច់ ខា ហ្វាយ អន់ដីស កេះ ទីល នីណោះ អន់ ដីស ដៃ កេះ ទុច ប៉ាណូស ណាវ ដៃ។

២៤ អី អុះ មី ផះ រាំងរាំង ប្រ្ទៈ បិកកាតយ៍ អ្យក់ អន់ដីស

ពែ អន់ដីស ប៉ាណូស នីចម៍ យី អ្នែ នីណោះ ហង ពិ អន់ខូ
លូ ប្រ្ទៈ។

២៥ កាប៉ាច់ មូត អង់កាន់ រ៉ូ: យីស៊ូ ឡាក់ ពី តាំងឡា ពិន អូ ទី
អន់តគ់ សារ ញ៉ា ពីង អាញ អុ: ហះកា អាញ ប័រ រ៉ះ ញុន កា
អាញ ឡាក់ ប៉ាណូស ពូ ត្រគ់ សៀ ដេល ខង ប្រ្ទៈ តាប៉ាប
តាប៉ុន អន់ អាញ ទី សារ ហ្សាំង សាឡាច់។

២៦ ទីល នីណោះ តាម អាញ យីត ផា បក់ ចំ បើ ទី ក្លោ
កាម៉ាញ យី ដាគ់ កេះ ខង រ៉ប ដាវ អា ទី សារ ឡាបាក
អៀង យី ត្រគ់ អន់ ប៉ាណូស អ្នែ ឡាក់ អន់ឡូល ពែ ទៅ។

២៧ ផា អន់ដីស ទី កាម៉ាញ កេះ ដៃ អ្នាត កាម៉ាញ។ ផា
បើ ទី កាម៉ាញ កា ដៃ ណាំង កាម៉ាញ ដេល។

២៨ កាប៉ាច់ បក់ បើ ទី កាម៉ាញ ផា អន់ដីស ទី កាម៉ាញ កា
អាញ អូ ផា អន់ដីស ប្រគី យច អុ:។ ផា អង់កាន់ រ៉ូ: ទី ក្លោ
កា អូ យច ដេល។ ហះកា អន់ខែ ចឹង ទី សារ ឡាបាក អន់ឡើ
គៗ តែង ឡាកោ បាំងឡើ តាទីច ហង។ អាញ បិច អន់ អន់
ដីស យ៉ារ អន់ វ៉ាវ៉ាច់ ឡើង សារ ឡាបាក ទីណោះ។

២៩ អី អុ: មី អាញ ប័រ រ៉ះ កា អន់ដីស ដាវ យីស៊ូ ចឹង ជីវ
ណាវ ហ៊ែង ក្យាម ខាក់ កេះ។ គីត ដាវ អា តែង ម៉ាត់ ទី មូត
បក់ ទី កាម៉ាញ កេះ ត្រគ់ អ្នែ ឡាក់ កា អូ ទី កាម៉ាញ

៣០ មូត បក់ ញ៉ា សោក ឡាក់ កា អូ ញ៉ា មូត បក់ ហោក រ៉គ់
ឡាក់ កា អូ ហោក មូត បក់ តាច់ វ៉ាស ឡាក់ កា អូ ទី វ៉ាស

៣១ មូត បក់ យរ វ៉ាស អំប៉ាស ពីង អង់កក់ តេះ អា កា ប្រគី
ឡាក់ កា អូ តងកាន ដេល ខង អង់កក់ តេះ អា ចឹង ត្រវី ហង។

៣២ អាញ អូ បិច អន់ អន់ដីស រ៉ីនវ៉ាយ ឡើង សារ ញ៉ា

អុះ បក់ ចំ អូ ទី កាម៉ាញ្យ បក់ ណោះ ចឹង រឿនវាយ ដឹង កា
ងារ ប្រៀប ប្រកាតយ៍ ប្រើគំ នីចម៍ អន់ ត្រគ់ ពុត ប្រៀបៈ។

៣៣ កាប៉ាច់ មូត បក់ ទី កាម៉ាញ្យ អន់ខែ រឿនវាយ កា សារ ពីង
អង់កក់ តេះ អា ប្រើគំ នីចម៍ អន់ ត្រគ់ ពុត កាម៉ាញ្យ អន់ខែ

៣៤ ទីល នីណោះ អន់ខែ ទី ពុត ពៀរ ហង។ អង់កាន់ បក់
អូ ទី ក្លោ អើ រឿនវាយ ដឹង កា ងារ ប្រៀប ប្រកាតយ៍ ប្រើគំ នី
ចម៍ អន់ ដាត់ សារ៉ាប់ កា ប្រៀប ទីប ឡាកោ បាំងឡៃ ទីប ពុត
ពៀក។ បក់ ទី ក្លោ អើ រឿនវាយ កា សារ ពីង អង់កក់ តេះ អា
ហង ប្រើគំ នីចម៍ អន់ ត្រគ់ ពុត ក្លោ។

៣៥ អាញ្យ កាប នីអៀ ភៀ ទី ខា សារ៉ាប់ កា អន់ដីស អូ ត្រ
គ់ បាំងខំ អន់ដីស កាណាង សារ អា អុះ យី អាញ្យ បិច អន់ អន់
ដីស អៀ ដាត់ ត្រង់ លូ ប្រើគំ ងារ កា ប្រៀប ប្រកាតយ៍ ទី ពុត ទី
ពៀក។

៣៦ ផា ទី ពៀ យីត ផា អើ ប្រើគំ កា មើត អើ នីណោះ អូ ដា
គំ អុះ ផា ពុត អើ បិច ទី អង់កាន់ ណោះ កាខាក់ ត្រគ់ ប្រ
គំ ពួយ ពុត អើ យីត ណោះ ហង ពិ ទី អង់កាន់ ណោះ កា អូ
យច ដេល។

៣៧ ហះកា បក់ ចំ យីត ញុន កា ពុត អើ តាំងឡា អូ ទី ពៀ
បាំងខំ អុះ លូ យីត ផា ចឹង អូ កាតត់ ពុត ទីប យីត ផា បើ តាន់
បិច ទី មើត អើ ណោះ យី អើ ប្រើគំ ណោះ ត្រគ់ ហង។

៣៨ ទីល នីណោះ ផា អើ ទី មើត អើ ណោះ ដាត់ ហង កា

ប៉ាច់ បក់ អូ អ្នក មើត ប្រគី កាម៉ាញ ហ៊ឹង ដាត់ ដេល។ †

៣៩ ផ្ទះ រាំងរាំង ក្លោ អើ អ្វី រីស កាម៉ាញ ត្រត់ អ្វី អន់ខូ លូ ក្លោ លើយ អូ អ្នក គូប អុះ។ ជា ក្លោ តៅ កេះ ណោះ កាម៉ាញ អើ ចឹង ទី ចាបាប ទី ក្លោ ណា កាម៉ាត់ ពៀ កាតាម អ្នក កា បក់ ណោះ សៀ យីស៊ូ និះទៅ ដេល។

៤០ ហះកា តាម អាញ យីត ជា អង់កាន់ ណោះ អូ ទី ក្លោ ណា អ្វី អន់ត្រាំ នីណោះ ហង ដាត់ ហ្គិត។ អូ ត្រត់ អាញ ប្រើ អន់ដីស ប្រគី ពូយ សារ អា អុះ ហះកា អាញ កាប នីអៀ ញន កា អាញ ទី ប៉ាងាត់ ប៉ាលឹង ប្រ្ទះ បិកកាតយ៍ អ្វី អន់ខូ លូ អាញ ដេល។

៨

សារ សា សាណា ពូ សែន ហ្វីប ប្រ្ទះ

១ កិញអៀ អា អាញ ប៉រ កាកាប ឡឹង សាណា ឡាក់ ពូ សែន ហ្វីប ប្រ្ទះ កេះ។ ពិន កា អូ អន់តត់ ជា ពិន ទីខូ ទី សារ អូ ហ្គង់ កេះ សារ អូ ហ្គង់ អា ប្រគី អន់ ពិន អ្នកត់ អេង ហះកា សារ បិច ចៃ អូ តង់ អន់ គូប សោប កើត ដាត់។

២ ជា បក់ ពៀ សាមីត ជា ឡាកោ អើ អូ ហ្គង់ កេះ បក់ ណោះ បើ ហ្គង់ តាទីច អុះ។

† ៧:៣៨ ៧:៣៦-៣៨ ពិន ព្រៃ នីអៀ កា ត្រត់ ដេល៖ ៣៦ ជា ទី ពៀ យីត ជា អូ ត្រត់ ប្រគី អន់ គន រ៉ះ អើ ហាយ អាញ ត្រត់ ទី ក្លោ ទីល នីណោះ អន់ អើ ប្រគី តាម ពុត អើ បិច ពិ អន់ គន ទី ក្លោ កា អូ យច ដេល។ ៣៧ ហះកា បក់ ចំ យីត ញន កា ពុត អើ តាំងឡា អូ ទី ពៀ ប៉ាងខំ អុះ លូ យីត ជា ចឹង អូ អន់ នីណោះ យី យីត ជា ចឹង អន់ គន អើ អ្វី រ៉ះ លើយ នីណោះ ហង កា ហ៊ឹង ដាត់ ហង។ ៣៨ ទីល នីណោះ ពៀ អន់ គន ទី ក្លោ កា ដាត់ កាប៉ាច់ បក់ អន់ គន អ្វី នីណោះ ហ៊ឹង ដាត់ ដេល។

៣ ហះកា ផា បក់ ញើ បិច ថៃ កា ប្រ្ល័ះ បិកកាតយ័ ប្រ្ល័ះ កា អន់ហ្គាល់ អើ ដេល។

៤ កាប៉ាច់ សា សាណា ឡាក់ ពូ សែន ហ្វិប ប្រ្ល័ះ ពិន កា អុ អន់តត់ កេះ ផា ហ្វិប ប្រ្ល័ះ អូ ត្រត់ ប្រ្ល័ះ អុះ យី កាយ ឡឹង ប្រ្ល័ះ បិកកាតយ័ អូ ទី ប្រ្ល័ះ អន់ទៀត ណាអុះ។

៥ យ័ៈ ទី កាណាគី ញ៉ាៗ អ្នែ ពឹង តេះ លើ អ្នែ ពឹង ប្លែង ឡាក់ ពូ យីត ផា ប្រ្ល័ះ កាតាម យ័ៈ ពូ សៀ ផា ទី ប្រ្ល័ះ អៀង ទី តាំងឡា អៀង កាតាម

៦ ហះកា ពិន ទី ប្រ្ល័ះ ដឹង ម៉ោញ ហង យី ប្រ្ល័ះ ពី ឡាក់ បាំងកើត កាណាគី ញ៉ាៗ ទិណោះ។ ពិន ទី អាញ រ៉ុស សាំរ៉ាប់ កា អើ។ ពិន ទី តាំងឡា ដឹង ម៉ោញ ដេល យី យីស៊ូ គ្រិះ កា ណាគី គ្រឹប នែរ កើត ញន អើ ពិន កា ទី អាញ រ៉ុស ញន កា អើ ដេល។

៧ ហះកា អូ ត្រត់ ទីឌុ អុះ អូ សារ អា។ ទី បក់ អន់ដា ផះ អន់ខែ សា សាណា ពូ សែន ហ្វិប ប្រ្ល័ះ ណោះ អន់ខែ យីត ផា សាណា ណោះ អូ ដាត់ តាទីច ញន កា អន់ខែ យើយ សាំ ប្ល័ះ ហ្វិប ប្រ្ល័ះ ផះ អន់ទ្រូល ពែ ដេល។ អន់ខែ អូ ហ្លង់ អុះ លូ យីត ផា ប្រ័ត្ន យច ណោះ ពុត អន់ខែ កើត អូ ដាត់ ហង។

៨ ហះកា តាទីច អើ អូ ត្រត់ សាណា អុះ ឡាក់ ប្រ័ត្ន អន់ ប្រ្ល័ះ បិកកាតយ័ ដាត់ កា ពិន។ ផា ពិន អូ សា កា អូ ទី លុប ញ៉ា អុះ យ័ៈ ពិន សា កា អូ ទី ខា ញ៉ា ដេល។

៩ ទីល នីណោះ អន់ដីស ត្រត់ ឡាវាំង ឡាកោ យ័ៈ អន់ ដីស ទី ចាបាប់ សា សាណា ញ៉ា កាតាម ដៃ ប្រ័ត្ន សារ ញ៉ា

រ៉ះ ប៉ាតាង យីស៊ូ ដែល ខង អន់ជីស ម៉ុត សៀ យីស៊ូ ញុន កា អាញ រ៉ះ សារ អែក កា អន់ជីស ហង។

៣ ហះកា ផា ពូ ច្រោម ផា អាញ ប្រ័គី យច អាញ ចឹង តើល នីអៀ:

៤ ញ៉ា អាញ លូ បាណាបះ ញីន អូ ទី ចាបាប់ ចឹង អ្នក សាណា ពូ អន់ ប ?

៥ ញ៉ា ញីន អូ ទី ចាបាប់ ចឹង ទី កាម៉ាញ ឡាក់ សៀ យីស៊ូ ប កេះណោះ ជៀក អែក ឡាក់ អន់ខូ ដែល ? ឡាក់ កា អុះៗ យីស៊ូ លើ ឡាក់ កា បក់ រ៉ះ ប៉ាតាង យីស៊ូ អន់ទៀតៗ ដែល ឡាក់ កា ពេត្រុះ។

៦ ញ៉ា ដឹង អាញ លូ បាណាបះ ហង ប ឡាក់ ត្រត់ ប្រ័គី ងារ ណាំង សា សិម ឡាកោ ?

៧ អូ យើយ ទី បក់ ពៀ ប្រ័គី តាហាន អ្នក លៀន អែក ទៅ តាច់ សាណើ អុះ កា អូ ទី ពៀ តប់ តើម អង់កាច អូ អ្នេះ សា ប្លើ ណោះ អុះ កា អូ យើយ ទី ពៀ រង រ៉ក់ អូ អ្នក ទៀក តុះ រ៉ក់ អែត * ណោះ ដែល។

៨ អាញ កាប នីអៀ អូ ត្រត់ ដឹង កា កាប គុន ឡាបៀប ប៉ាណូ សអុះ យ្លះ កាណាង ចាបាប់ ប្ល្លះ កា ច្រាត់ រ៉ះ នីអៀ ដែល។

៩ រតី ម៉ូសេ ច្រាត់ រ៉ះ ផា «ដៃ សាំងកាមី ពីរ រ៉ក់ ផះ អន់ រ៉ក់ ចតី ប្លើន ពៀ»។ ហះកា តាទីច អែក ប្ល្លះ បិកកាតយ័ អូ រ៉ីនវ៉ាយ កា រ៉ក់ អុះ។

១០ ប្ល្លះ កាប នីអៀ ញុន កា អែក យីត កា ពិន។ អែក រ៉ះ នី

* ៩:៧ ៩:៧ សុនសាត ពូ យើយ រង រ៉ក់ សាំង អ្នក ទៀក តុះ។ † ៩:៩ ៩:៩ សារ អា ឡាច ឡឹង សារ អន់ ចាបាប់ លីក ទី ពៀរ (ចោទិយកថា) ២៥:៤។

អៀ ភឿ អន់ បក់ ប្រគំ ម៊ុរ ម៊ុង ផា ចឹង ទី សាណា ឡឹង ម៊ុរ
ណោះ ដែល លូ ភឿ អន់ បក់ ប្រះ ពៀ ម៊ុង ផា ចឹង ទី ពៀ
ដែល។

១១ ផា ញីន ប៉ាដូ: តីល កាណាង អន់ដីស តែង ប៉ាដាត់ ប៉ា
លឹង ញ៉ា ញីន អូ ទី ចាបាប់ អ្យក់ វ៉ាស អំប៉ាស លើ សាណា
សា ឡឹង អន់ដីស ប ?

១២ ផា ពូ អន់ទៀត ទី ចាបាប់ អ្យក់ កាណាត់ អន់ដីស ញ៉ា
ញីន អូ ត្រគំ ចឹង ទី ក្វា ឡឹង ពូ ណោះ ប ?។

ហះកា ញីន អូ ទី អ្យក់ កាណាត់ ញ៉ា អុះ យី ញីន ខំ ប្រគំ
ង៉ារ សិម ឡាកោ ទៅ ភឿ ជែ អន់ ខើក ង៉ារ រ៉ះ សារ ដាត់ ឡឹង
យីស៊ូ គ្រិះ។

១៣ ញ៉ា អន់ដីស អូ អូ អន់តត់ ប ? ម្ចត បក់ ប្រគំ ង៉ារ ប្រ្លះ
កាណាង រោង វ៉ាម៉ះ ត្រគំ ទី សាណា សា ឡឹង រោង វ៉ាម៉ះ ម្ចត
បក់ ពុះ កាណាត់ វ៉ាម៉ះ ប្រ្លះ កា ទី វ៉ាឡា អ្យក់ ឡឹង អន់ហ្នឹង
ណោះ ដែល។

១៤ កាប៉ាច់ បក់ រ៉ះ សារ ដាត់ ឡឹង យីស៊ូ កា និះទៅ
ដែល ប្រ្លះ រ៉ះ ផា ពូ ត្រគំ តង់ អន់ សាណា កា បក់ ណោះ
ញុន កា អែ រ៉ះ សារ ដាត់ ណោះ ហង។

១៥ ហះកា អាញ អូ ទី អ្យក់ កាណាត់ ញ៉ា អុះ អាញ ច្រាត់
សារ ទី អា កា អូ ត្រគំ អាញ ប៉ុច កា ពូ អន់ កាណាត់ កា អាញ
ដែល សិន ដាត់ អាញ តៅ ដាត់ ហ្ន័ត ឡឹង អាញ អ្យក់ កាណា
ត់ ឡឹង ពូ ផា អាញ អ្យក់ កាណាត់ ឡឹង ពូ អាញ អូ ទី ខ ញ៉ា
ចឹង អ្នាត់ អេង អុះ។

១៦ ផា អាញ ចាក រ៉ះ សារ ដាត់ ឡឹង យីស៊ូ ណោះ អូ ត្រគំ
ប្រគំ អន់ អាញ អ្នាត់ អេង អុះ ខង ង៉ារ ណោះ អាញ ត្រគំ ប្រ

គឺ អ្នក អូទី អុះ។ ជា អាញ អូ រ៉ះ សារ ដាក់ ណោះ អាញ ចឹង ប៉ាណាប តាទីច ហង។

១៧ ជា អាញ រ៉ះ សារ ដាក់ ញន កា ពុត អាញ ប៉ុច អាញ ទៅ អាញ ត្រគ់ ទី រ៉ុងរ៉ាន់ ហះកា តាទីច អើ ងារ អាញ អា ប្រ្លះ ប្រើ អាញ ហង។

១៨ ទីល នីណោះ រ៉ុងរ៉ាន់ នីចម អាញ ចឹង ទី ណោះ ? រ៉ុងរ៉ាន់ អាញ យី រ៉ះ សារ ដាក់ តាដោះ អូ អ្យក់ ខា ឡឹង ងារ រ៉ះ សារ ដាក់ ណោះ អុះ។

១៩ យី អាញ ឡាក់ ប៉ាណូស អូទី ទ្វម បក់ ពៀ កាតាម កា អាញ ចៃ ប្រគី ទុច ប៉ាណូស ទីខ្ច ដេល ភៀ ប៉ាណាំ ពូ អៀង ដូរ អន់ ម៉ុត សៀ យីស៊ូ។

២០ ផះ អាញ អ្នែ លូ ម្នត សុនសាត អ៊ីស្រាអែល អាញ ប្រគី ឡាក់ កា អ៊ីស្រាអែល ដេល ភៀ ប៉ាណាំ អន់ អន់ខែ សៀ យី ស៊ូ យី អាញ អូ អ្នែ កាន់តេ ចាបាប់ ម៉ះ អន់ខែ កាតាម កា អាញ ប្រគី ពូយ ដេល។

២១ ផះ អាញ អ្នែ លូ ម្នត សុនសាត អន់ខៀត ឡាក់ អូទី ចាបាប់ ប្រ្លះ អាញ ប្រគី ឡាក់ កា អូទី ចាបាប់ ដេល ភៀ ប៉ាណាំ អន់ខែ សៀ យីស៊ូ ហះកា តាទីច អើ អូ ត្រគ់ អាញ អូទី ចាបាប់ ប្រ្លះ អុះ យី អាញ អ្នែ កាន់តេ ចាបាប់ យីស៊ូ គ្រិះ។

២២ ផះ អាញ អ្នែ លូ ម្នត បក់ សៀ អូ សូរ ហ្លង់ អាញ កា ប្រគី ឡាក់ កា អន់ខែ ដេល ភៀ ប៉ាណាំ អន់ អន់ខែ សៀ កាខា ក់។ អាញ ប្រគី ឡាក់ កា ប៉ាណូស ទីខ្ច គ្រីប នែរ ដេល ភៀ ប្រគី នីចម អន់ បក់ អន់ជា ម៉ុត សៀ យីស៊ូ ដេល។

២៣ ញន កា សារ ដាក់ ឡឹង យីស៊ូ បះ អាញ ចៃ ប្រគី សារ

ញ៉ា។ ទិណោះ ភ្ញៀ អន់ អាញ ទី ចានែក កាណុង សាវ ដាក់
ណោះ អន់ខូ លូ ពូ ដេល។

២៤ ញ៉ា អន់ដីស អូ អូ ប មូត បក់ ប៉ាសង សាតាក់ អន់ខែ សា
តាក់ ទិខូ ហះកា ដឹង ម៉ោញ ដូរ ទី រាំងរ៉ាន់ ? ទីល នីណោះ
ហត់ អន់ដីស សាតាក់ អន់ ទី រាំងរ៉ាន់ ណោះ ហង ពិ។

២៥ ទី មូត បក់ ប៉ាសង សាតាក់ លូ គូប អន់ខែ ខំ ហៀន ប្រ័ត៌
ពួយ ឡាបៀប គុន អន់ខែ គ្រីប នែវ ភ្ញៀ អន់ ទី រាំងរ៉ាន់ ឡាក់ អូ
ពុក ហ៊្យង ហៀត ហះកា ពិន ចឹង ទី រាំងរ៉ាន់ ឡាក់ អូ អូ ពុក អូ
អូ ហ៊្យង អុះ។

២៦ អាញ ខំ សាតាក់ នីអៀ អូ ត្រត់ អាញ អូ អូ ទ្រង
អុះ អាញ កា អូ ដាល់ តាដោះ ដេល

២៧ យី អាញ ខំ ប៉ាងហៀន ឡាកោ អាញ ទៅ ដែ អន់ ប្រ័ត៌
យច អាញ អូ ទីមវ៉ែរ ឡាកោ អុះ អ្សត ផែត ឡាយ ឡឹង អាញ
រះ សាវ ដាក់ កា ពូ កេះ អាញ កា អូ ទី រាំងរ៉ាន់ ញ៉ា អុះ។

១០

សាវ អូ អន់ សាប្ាៈ ប៉ានេ ហ៊្យប ប្រ័ៈ

១ អី អុះ មី អាញ បិច អន់ អន់ដីស អូ អន់តត់ ដេល រត់
យ៉ាត់ អ៊ីស្រាអែល សើត ពែ អន់ខែ ចាក កាន់តេ កាម៉ល លូ
យួង ទៀក តាំងលេ តីស ទិខូ អន់ខែ។

២ សាវ អា ពៀប ឡាក់ កា ប្រ័ៈ ប៉ាងហុំ អន់ខែ ទិខូ អន់ កេះ
ប៉ាសុន រត់ ម៉ូសេ កាណុង កាម៉ល លូ កាណុង ទៀក តាំងលេ
តីស ណោះ។

៣ អន់ខែ ទិដ្ឋ សា ណុំ ម៉ាណា ឡាក់ សាណា ប្រ្ទៈ អន់

៤ លូ ទិដ្ឋ អន់ខែ ទី អែត ទៀក ប្រ្ទៈ អន់ យី អន់ខែ អែត ទៀក ឡាច់ ឡឹង អំហ្គោ គូល ឡាក់ ប្រ្ទៈ អន់ ឡាក់ ចាក អន់ខូ លូ អន់ខែ អំហ្គោ ណោះ យី ប្រ្ទៈ គ្រិះ។

៥ ហះកា ម្នត វគ្គ យ៉ាត់ អ៊ីស្រាអែល សួន អៀង អន់ខែ ប្រគំ អូ ត្រត់ ពុត ប្រ្ទៈ ប៊ិកកាតយ៍ ទីល នីណោះ ប្រ្ទៈ ប្រគំ អន់ អន់ខែ តៅ ពីង ស្រី តិស ណោះ ហង។

៦ សារ ទីណោះ សាំរ៉ាប់ បាំងហៀន ពិន ភៀ ដៃ អន់ ពិន ទី ពុត ប៊ិច ប្រគំ អូ ដាត់ ឡាក់ កា អន់ខែ ណោះ ដេល។

៧ ដៃ សាំប្ទៈ ប៉ានេ ហ៊ិប ប្រ្ទៈ ឡាក់ កា ពូ បក់ អន់ដា ដៃ ឡាក់ កា ទី ប្រាត់ រះ ផា «ម្នត ប៉ាសុន អន់ខែ ប៉ាណាំ គូប អ៊ែ អែត សា លូ កាតាប៍ រីល អង់គុន អន់ខែ ប្លោះ ប្លាល*។

៨ ពិន អូ ត្រត់ ប្រគំ លូ អង់កាន់ លូ កាម៉ាត់ ឡាក់ កា ម្នត វគ្គ យ៉ាត់ បក់ អន់ដា ឡាក់ សារ ប្រគំ អន់ កា អន់ខែ តៅ ទី ២៣.០០០ ដូរ ដឹង ម៉ោញ ដាវ។ †

៩ ពិន អូ ត្រត់ ប្រគំ យច សាមីតី កា យីស៊ូ គ្រិះ ចឹង អូ ចេត ថូត ពិន ឡាក់ កា ម្នត វគ្គ យ៉ាត់ បក់ អន់ដា ទី ប្រគំ យច សាមី តី កា ប្រ្ទៈ អូ ចេត ថូត ណោះ អុះ ហះកា កេះណោះ អន់ខែ តៅ ញុន កា ពិះ ចោះ។ ‡

១០ ដៃ ដាញ កាប វ៉ាប៊ិក វ៉ាចបំ ឡាក់ កា ម្នត វគ្គ យ៉ាត់ បក់ អន់ ដា ខុ កាប វ៉ាប៊ិក វ៉ាចបំ កេះណោះ អន់ខែ តៅ ញុន កា បិយ

* ១០:៧ ១០:៧ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមន៍) ៣២:៦។ † ១០:៨ ១០:៨ បំរ ហៃ ចំលួន ប៉ាសុន (ជនគណនា) ២៥:១-៩។ ‡ ១០:៩ ១០:៩ បំរ ហៃ ចំលួន ប៉ាសុន (ជនគណនា) ២១:៤-៦។

ប្រ្ទ្រៈ ប៉ាន់តោ។ ៩

១១ សារ ទីណោះ កើត ពីរ ពីង អន់ខែ ណោះ សាំរ៉ាប់ ប៉ាង
ហៀន ពិន លូ ទី ប្រាត់ គម កាណុង ផាប ប៉ានីរ ប្រ្ទ្រៈ ភៀ អន់
តត់ ប៉ាតោ កា ពិន ឡាក់ អ្នែ ពីង រ៉ាងហាវ អា អង់កក់ តេះ ចឹង
ឡូច កេះ។

១២ ទីល នីណោះ បក់ ចំ យីត ផា ឡាកោ អ៊ែ សៀ កេង ខា
ក់ បក់ ណោះ ត្រត់ ឡាវ៉ាង ឡាកោ អ្នែ ផែត អ្នាត សៀ។

១៣ អូ ទី សារ ញ៉ា ឡាក់ ប៊ុច ប្រ័ត អន់ អន់ដីស ប្រ័ត យច
កាយ ឡឹង សារ ពូ អន់ទៀត ឃើយ ទី ណោះ អុះ។ ប្រ្ទ្រៈ បិ
កកាតយ័ ទី ពុត ដាត់ ត្រង់ អ៊ែ អូ អន់ អន់ដីស ទី សារ ញ៉ា
ញ៉ាក តាឡាម ឡាក់ ប្រ័ត អន់ កា អន់ដីស អូ ដាម អត់ ណោះ
អុះ ហះកា ផា អន់ដីស ទី សារ ញ៉ា អ៊ែ ចឹង តង់ អន់ អន់ដីស
យ៉ាវ រ៉ាវ៉ាច ម៉ាត់ អន់ដីស ដាម អត់។

១៤ ទីល នីណោះ អី អុះ មី ឡាក់ អាញ ប៊ុច ចៃ អន់ដីស
ដៃ សាំប្ទ្រៈ ប៉ានេ ហ្វុប ប្រ្ទ្រៈ ដៃ។

១៥ អាញ កាប លូ អន់ដីស ឡាក់ កា កាប លូ បក់ ហ្លួង សារ
ដេល ហត់ អន់ដីស យីត ចាជ្រែប ឡឹង សារ អាញ កាប អា
ឡាកោ អន់ដីស ទៅ ពិ។

១៦ ផះ ពិន លីក ពៀង ភៀ ហោក រីត់ កា ប្រ្ទ្រៈ បិកកា
តយ័ យី ប៊ុច រះ ផា ពិន ទីខ្ព ទី ចានែក ឡឹង ផាម យីស៊ូ
គ្រិះ។ ផះ ពិន គុ ណាំ ប៉ាង យី ប៊ុច រះ ផា ពិន ទី ចានែក
ឡឹង ឡាកោ យីស៊ូ គ្រិះ ដេល។

១៧ ទីណាំបាំងដឹងម៉ោង កាតុ ណោះ ហង យ្រះ ពិនទី កាំ
ឡាំង អៀង កាតាម កា ពិន ប៉ាតុំ ឡាកោ បាំងឡែ ដឹង ម៉ោង
ដែល ខង ពិនទីខ្ន ទី ចានែក ឡាំង ណាំបាំងដឹង ម៉ោង ណោះ
ហង។

១៨ ហត់ យីត ហៃ ឡាំង សុនសាត អ៊ីស្រាអែល ទី ម្នុត បក់
សា សាណា ពូ វ៉ាមៈ ប្រ្រះ ប៊ិកកាតយ៍ អន់ខែ កា ទី ចានែក មុ
ត អន់ខ្ន លូ ប្រ្រះ ប៊ិកកាតយ៍ ញុន កា សាណា ពូ វ៉ាមៈ ប្រ្រះ
ពឹង អន់ហ្នឹង ណោះ ដែល។

១៩ អាញ កាប អា ប៊ុច ផា នីចម៍ ? សាណា ពូ សែន ហ្និប
ប្រ្រះ ទី ខា សាំខាន់ ដែល ប ? នីចម៍ ហ្និប ប្រ្រះ ណោះ ប្រ្រះ
តាទីច ប ?

២០ អូ អុះ ហះកា កាណាគី ពូ សែន ណោះ យី ពូ សែន
ប្រ្រះ ប៊ីត អូ ត្រត់ វ៉ាមៈ ប្រ្រះ ប៊ិកកាតយ៍ អុះ។ អាញ អូ ប៊ុច
កា អន់ដីស ទី ចានែក មុត អន់ខ្ន លូ ប្រ្រះ ប៊ីត អុះ។

២១ អន់ដីស អូ ត្រត់ អែត ពឹង ពៀង យីស៊ូ ឡាក់ ពី តាំងឡា
ពិន កេះណោះ អែត ពឹង ពៀង ប្រ្រះ ប៊ីត ឡុត អុះ។ អន់
ដីស អូ ត្រត់ មុត សា សាណា អង់អ្នែ ពឹង ត្រេ មៈ យីស៊ូ កេះ
ណោះ មុត សា សាណា អង់អ្នែ ពឹង ត្រេ មៈ ប្រ្រះ ប៊ីត ដែល។

២២ ញ៉ា ប៊ុច កា យីស៊ូ ក្បាត់ ពិន លូ ប្រ្រះ ប៊ីត ប ? ញ៉ា ពិន
កេង ខាក់ ឡាំង អែ ប ?។

សាវ ត្រត់ ប្រ័តី នីចម៍ អន់ ប្រ្រះ លៅ លែង សិច

២៣ បក់ អន់ដា ផា «ពិន ទី ចាបាប់ ចឹង ប្រ័តី ញ៉ា កា ទី៨ ហះ
កា សាវ ទីណោះ អូ ត្រត់ ស៊ុត កា ទី ខា អុះ។ «ពិន ទី ចាបាប់

ចឹង ប្រគំ ញ៉ា កា ទី៥ ហះកា សារ ទិណោះ អូ តង់ អន់ ពូ កើត
ដាក់ ណោះ អះ។

២៤ ដៃ អន់ ព្យា ណាំង ខា សារ៉ាប់ កា ឡាកោ ទៅ យី ត្រគ់
ណាំង ខា សារ៉ាប់ កា ពុ អន់ទៀត។

២៥ ទិ សាណា ញ៉ា ឡាក់ ពូ ប្រូ ពីង តាឡាត អន់ដីស សា
ពិ ដែ អំប័ញ្ញ ចាជៀក ឡាលៀក ដែ ដែ អ្សក ហង សា
ណោះ អ យច អៈ

២៦ ខងទី ប្រាត់ រ៉ះ ផា «អង់កក់ តេះ លូ កាណាត៍ ញ៉ាៗ គ្រឹប
នៃវ ឡាក់ អ្នែ ពឹង អង់កក់ តេះ អា ស៊ុត កា កាណាត៍ ប្រៈ ប៊ិក
កាតយ៍ ទិណោះផ្ក*។

២៧ ផ្កា បក់ អូស្មៀ យីស្វី ជៀក អន់ដីស ឡាំ សា សាណា ប៉ា
គំ ហី អន់ខ្មែ អន់ដីស កា ប៊ុច ឡាំ ដេល សា ពិ ទិ សាណា
ញ៉ា ឡាក់ ពូ អន់ កា អន់ដីស ណោះ ដែ អំប៊ញ់ ចាជៀក ឡា
លៀក ហង ដែ អ្នក កា យថ។

២៨ ហៈកា ផា ព្នំ រ៉ះ ផា «សាណា អើ អា យី សាណា សែន
ហ្វិប ប្រ្ទៈ ទិល នីណោះ អន់ដីស ដៃ សា ប្រ្ទៈ នីណោះ
ញន យីត កា បក់ រ៉ះ លូ ញន កា អើ អ្យុត កា យថ។

២៩ អាញ អូ ជា អន់ដីស ត្រក់ អ្នក កា យច ណោះ អុះ យី
អាញ ជា ជែ សា ញួន កា បក់ រ៉ះ ណោះ អ្នក កា យច។ ខ ញ៉ា
បះ ពូ ជា អាញ ប្រីក៏ យច ? អាញ ទី ចាបាប់ ប្រីក៏ នីចម៍ ទី
ដឹង ពត ព អន់ទៀត យីត ជា សាវ ណោះ អូ ដាក់។

៣០ ផ្កា អាញ សា សាណា ទីប ហោក រ៉ត់ កា ប្តុំ៖ ប៊ីកកា

* ១០:២៦ ១០:២៦ សារ អា ឡាច់ ឡើង ជាប់ អញ្ជើសី ប៉ានេ ប្រៀ: (ទំនុកតម្កើង)
២៤:១១

តយ៍ ខ ញ៉ា បះ ពូ ជា អាញ យច ញន កា សាណា ឡាក់ អាញ
ប៉ានេ ប្រ្ទ័ ណោះ ?។

៣១ ទីល នីណោះ យ័័ អន់ដីស អែត សា យ័័ ប្រគី ង៉ារ
ញ៉ា កាតាម ត្រគ់ ប្រគី ទីណោះ ភៀ អន់ ប្រ្ទ័ បិកកាតយ៍ ហើ
ង លោ លែង សិច។

៣២ អន់ដីស ជេ ប្រគី អន់ កា សុនសាត អ៊ីស្រាអែល សុន
សាត អន់ទៀត លើ ក្រុំ ហៀន សារ ប្រ្ទ័ បិកកាតយ៍ យច ពុត
ដៃ។

៣៣ អាញ កា និះទៅ ដេល យី អាញ ខំ ប្រគី អន់ ត្រគ់ ពុត
ប៉ាណូស ទិឌូ គ្រីប ង៉ារ ញ៉ា ឡាក់ អាញ ប្រគី អាញ អូ ណាំង
ខា សាំរ៉ាប់ កា ឡាកោ អាញ ទៅ អុះ យី ណាំង ខា សាំរ៉ាប់
កា ប៉ាណូស ទិឌូ ភៀ អន់ ប្រ្ទ័ តង់ អន់ខែ។

១១

១ ហត់ អន់ដីស ប្រគី ពួយ អាញ ឡាក់ កា អាញ ប្រគី ពួយ
យីស៊ី គ្រិះ ដេល។

សារ មូត អង់កាន់ ត្រគ់ តល់ អញសែង

២ អី អុះ មី អាញ ប៉ានេ អន់ដីស ខង អន់ដីស កាចាំង កា
អាញ គ្រីប សារ លូ ប្រគី ពួយ សារ អាញ អន់តត់ ប៉ាតោ កា
អន់ដីស។

៣ ហះកា អាញ បិច អន់ អន់ដីស អ៊ូ អន់តត់ ជា យីស៊ី គ្រិះ
រៀប ឡាក់ កា កល់ កា មូត កាម៉ាក់ ទិឌូ កាប៉ាច់ កាម៉ាក់ យី
រៀប ឡាក់ កា កល់ កា អង់កាន់ ប្រ្ទ័ បិកកាតយ៍ រៀប ឡាក់
កា កល់ កា យីស៊ី គ្រិះ ដេល។

៤ ផា កាម៉ាក៍ ចំ ម៉ន់ អើ ប្រ្លឹះ លើ រះ ប៉ានីរ ប្រ្លឹះ ទីប ទី កា ណាគី ញ៉ា តល់ ពឹង កល់ កាម៉ាក៍ ណោះ យី បីដាយ យីស៊ូ ឡាក់ កល់ អើ ហង។

៥ ផា អង់កាន់ ចំ ម៉ន់ អើ ប្រ្លឹះ លើ រះ ប៉ានីរ ប្រ្លឹះ ហះកា អូ តល់ អញស៊ែង អង់កាន់ ណោះ យី បីដាយ ក្លោ ឡាក់ កល់ អើ ហង ប្រគី នីណោះ ពៀប ឡាក់ កា អើ កូរី កល់ បង ដេល។

៦ ផា អង់កាន់ ចំ អូ តល់ អញស៊ែង ប្រើ អើ កាត់ សក់ កល់ ទី ថ្មី ឡូត ពិ ហះកា ផា អើ តាយួស កា កូរី សក់ ត្រគ់ ប្រើ អើ តល់ អញស៊ែង។

៧ ហះកា មូត កាម៉ាក៍ អូ ត្រគ់ តល់ កាណាគី ញ៉ា ពឹង កល់ អុះ ខង ប្រ្លឹះ បិកកាតយ៍ បាំងកើត កាម៉ាក៍ អន់ រីច លូ អើ លូ អន់ តាំបាង សារ អំរ៉ាញ អីញ ម៉ះ អើ។ កាប៉ាច អង់កាន់ តាំ បាង សារ អំរ៉ាញ អីញ ម៉ះ កាម៉ាក៍ ដេល

៨ ខង ប៉ាន់ដា ពៃ ប្រ្លឹះ អូ បាំងកើត កាម៉ាក៍ ឡាច់ ឡឹង អង់ កាន់ អុះ យី អើ បាំងកើត អង់កាន់ ឡាច់ ឡឹង កាម៉ាក៍។

៩ ម៉ោញ ណាវ ប្រ្លឹះ អូ បាំងកើត កាម៉ាក៍ សាំរ៉ាប់ កា អង់ កាន់ អុះ យី អើ បាំងកើត អង់កាន់ សាំរ៉ាប់ កា កាម៉ាក៍។

១០ ញន ខ អា លូ ញន កា បិយ ប្រ្លឹះ បះ មូត អង់កាន់ ត្រគ់ តល់ អញស៊ែង ភៀ ប្រគី សាញ៉ា ផា អន់ខែ អ្នែ កាន់តេ អំរ៉ា ញ អីញ ក្លោ អន់ខែ។ *

១១ ហះកា កាណុង កាន់ អ្នែ កោប គុន សៀ យីស៊ូ អង់កាន់ តងកាន កាម៉ាក៍ កាម៉ាក៍ កា តងកាន អង់កាន់ ដេល។

* ១១:១០ ១១:១០ ខ អា ពិន ព្រៃ នីអៀ កា ត្រគ់ ដេល៖ មូត អង់កាន់ ទី ចាបាប់ ប្រគី កា កល់ នីចម៍ កាតាម ញន កា បិយ ប្រ្លឹះ។

១២ យ្នី: អង់កាន់ ប៉ាន់ជា ពែ ប្រ្នី: ប៉ាងកើត អើ ឡាច់ ឡឹង កាម៉ាក កាតាម ហះកា ប៉ាត់ អន់តីត កាម៉ាក កា កើត ឡឹង អង់ កាន់ ដែល ហះកា កាណាត់ ត្រីប នែវ យី កើត ឡឹង ប្រ្នី: បិ កកាតយ្នី។

១៣ ហាត់ ចាជ្រែប យីត ឡាកោ អន់ដីស ទៅ ពិ ជា ម្ចាត អង់ កាន់ ម៉ន់ អើ ប្រ្នី: បិកកាតយ្នី ហះកា អូ តល់ អញសែង ញ៉ា ដាត់ ដែល ប ?

១៤ ពិន ទិឌូ កា អូ កេះ ដែល ជា ម្ចាត កាម៉ាក គម សក់ អ្វឹង ត្រត់ តាយូស ខាក់។

១៥ ហះកា ជា អង់កាន់ គម សក់ អ្វឹង យី ខាក់ សាំរ៉ាប់ អន់ ខែ ខង ប្រ្នី: អន់ សក់ អ្វឹង កា អន់ខែ ប្រ្នី ឡាក់ កា តល់ អញសែង។

១៦ ផាទី ពៀ បិច ប៉ាតែក ឡឹង សារ អា ត្រត់ អូ អន់តត់ ផា ញីន អូ ឃើយ ប្រ្នី នែវ អា អុ: យ្នី: ក្រុំ ហៀន សារ ប្រ្នី: អន់ទៀតៗ កា អូ ឃើយ ទី ដែល។

សារ អែត សា ភៀ កាចាំង កា យីស៊ូ

១៧ សារ អាញ ចឹង រ៉ះ ណាវ អា អាញ អូ ប៉ានេ អន់ដីស អុ: ខង ផះ អន់ដីស លួម គួប សោប ណោះ អូ ប្រ្នី អន់ កា អន់ដីស កើត ដាត់ អុ: យី ប្រ្នី អន់ ទី សារ អូ ដាត់។

១៨ អាញ កាតាំង ពូ រ៉ះ ផា ផះ អន់ដីស ប៉ាតុំ គួប ហៀន សារ ប្រ្នី: យី អន់ដីស ទី សារ តាប៉ុញ តាប៉ាក់ ក្លះ គួប សោប សារ អា អាញ កា សៀ អន់ដា ដែល។

១៩ ត្រង់ ទី សារ ក្នុង គ្រូប អន់ដីស នីណោះ ហង ភៀ អន់ អូ អន់តត់ ជា ពៀ ដាត់ តាទីច។

២០ ផៈ អន់ដីស លួម គ្រូប លូ អែត សា ណោះ អូ ត្រង់ អន់ ដីស អែត សា ភៀ កាចាំង កា យីស៊ូ អុះ

២១ ខង អន់ដីស ម៉ៅញ ដូរ ៗ ហាន សា ហាន អែត ណោះ ហង បះ បក់ អន់ដា អូ ទី សាណា សា ហះកា បក់ អន់ដា អែត ប៉ាញីល។

២២ ញ៉ា អន់ដីស អូ ទី ហី សាវ៉ាប់ សា សាណា ប ? លើ កា អន់ដីស បីដាយ ក្រុំ ហៀន សារ ប្រៈ បិកកាតយ៍ លូ បិច ប្រ័ត អន់ មូត បក់ អូ ទី សាណា សា ណោះ តាយ្យស ប ? ត្រង់ អន់ អាញ កាកាប លូ អន់ដីស នីចម៍ បិច កា អាញ ប៉ានេ អន់ដីស ប ? អាញ អូ ប៉ានេ អន់ដីស ញន កា សារ អា អុះ។

២៣ អាញ កាតាំង សារ យីស៊ូ រះ ណោះ ពែ អ្យក់ ឡាំ បាំង ហៀន អន់ដីស ដេល យី នីអៀះ ពីង មាំង ឡាក់ ពូ ចឹង រ៉ុប អើ អញ្ជើន អន់ កា ពូ ប៉ាន់តៅ ណោះ អើ អ្យក់ ណាំ បាំង

២៤ លូ ប៉ានេ ប្រៈ បិកកាតយ៍ កេះណោះ អើ គុ ណាំ បាំង ទីប កាប ជា «អា ហង ឡាកោ បាំងឡេ អាញ ឡាក់ ត្រង់ អន់ សាវ៉ាប់ កា អន់ដីស ហត់ ប្រ័ត សារ អា លើយ ភៀ កាចាំង កា អាញ្ច។

២៥ ប៉ាត់ សា ណាំ បាំង កេះ។ អើ អ្យក់ ពៀង ប្រ័ត និះទៅ ដេល លូ កាប ជា «អា ហង សាញ៉ា វែរ ពុត ណាវ ឡាក់ ប្រ័ត លូ ផាម អាញ។ រ៉ប អន់ដីស អែត ពីង ពៀង ហត់ ប្រ័ត នី អៀ ដេល ភៀ កាចាំង កា អាញ្ច។

២៦ រ៉ប អន់ដីស សា ណុំ បាំង លូ អែត ពីង ពៀង អា យី អន់ដីស រ៉ះ ឡឹង សារ យីស៊ូ តៅ ណោះ លើយ ទីល ដាវ អែ ជីរ ប៉ាត់ តេះ អា ណាវ។

២៧ ផា ពៀ សា ណុំ បាំង លូ អែត ពីង ពៀង ម៉ះ យីស៊ូ ឡាក់ ពី តាំងឡា ពិន ទីប អូ យី ចឹង សា យី អែ ចឹង ទី ថូត ញុន កា អែ បីដាយ ឡាកោ បាំងឡៃ លូ ផាម យីស៊ូ។

២៨ ទីល នីណោះ អន់ទ្រូល ចឹង សា ណុំ បាំង លូ អែត ពីង ពៀង ណោះ អន់ដីស ម៉ៅញ ដូវ ៗ ត្រក់ យីត ចាជ្រែប ហៃ ពុត ពៀក ឡាកោ ទៅ ហិ

២៩ ខង ផា ពៀ សា ណុំ បាំង លូ អែត ពីង ពៀង ណោះ ហះ កា អូ យីត ឡឹង ឡាកោ បាំងឡៃ យីស៊ូ បក់ ណោះ ឡាក់ កា អែ ចែត ថូត ឡាកោ អែ ទៅ ហង។

៣០ ខ អា ហង បះ កាណុង កាំឡាំង អន់ដីស ទី អៀង ដូវ អីត ពូ អូ ត្រះ អូ ថូន ទីប ទី តៅ អន់ដា ដេល។

៣១ ហះកា ផា ពិន យីត ចាជ្រែប ហៃ ពុត ពិន ហិ យីស៊ូ ឡាក់ ពី តាំងឡា អូ ចែត ថូត ពិន អុះ។

៣២ ហះកា ផា យីស៊ូ ចែត ថូត ពិន យី អែ ប៉ុច តាត់ អញ្ច ចាល ពិន ភៀ ដៃ អន់ ពិន ត្រក់ ថូត តៅ អន់ខូ លូ ប៉ាណូស ពីង អង់កក់ តេះ អា ប៉ាត់ ដាវ ប្រ្រះ តាត់ស៊ុន សារ ទៀ។

៣៣ ទីល នីណោះ អី អុះ ម៉ី ដាវ ចំ អន់ដីស ប៉ាតុំ គូប ភៀ សា សាណា អន់ខូ អន់ដីស ត្រក់ រាំងហៃ គូប សោប អន់ ដា ត់ៗ។

៣៤ ផា បក់ ចំ ហាន សា តាឡាមី អន់ អែ សា ប៉ាត់ ហី អែ ទៅ ពិ ភៀ ដៃ អន់ ទី ថូត ផះ ប៉ាតុំ គូប សោប ណោះ។ កា

ប៉ាថ សារ អន់ទៀតៗ ប៉ាត់ អាញ ទីល ទៀ អាញ ចឹង តាត់ ស៊ិន អន់ កេះ។

១២

សារ ប៉ាងាត់ ប៉ាលីង អន់ កា ពូ តាងៗ ឡឹង គូប

១ អី អុះ មី អាញ ប៉ូច កា អន់ដីស អ្នក កាខាក់ ដែល ឡឹង សារ ប៉ាងាត់ ប៉ាលីង ប្រ្លឹះ អន់ ពិន អ្នក ប្រគំ ងារ តាងៗ ឡឹង គូប។

២ អន់ដីស កា អ្នក កេះ ដែល ផះ អន់ដីស បើ អន់ហ្គាល់ ប្រ្លឹះ តាទីច ពែ យី អន់ដីស ប្រគំ វ៉ារីថ៍ ញន កា សៀ ហ្វីប ប្រ្លឹះ ឡាក់ អ្នក កាប។

៣ ខ អា ហង បះ អាញ រះ កា អន់ដីស អន់ អ្នក អន់តត់ ផា ពៀ ទី ប៉ាងាត់ ប៉ាលីង ប្រ្លឹះ បិកកាតយ៍ បក់ ណោះ អ្នក អ្នក តះ ប៉ាស្យាប កា យីស៊ូ អុះ ផា អ្នក ទី ប៉ាងាត់ ប៉ាលីង ប្រ្លឹះ ដាក់ កា ខាក់ ប៉ាណាំ កា អ្នក ទី ពៀ អ្នក កាប ផា យីស៊ូ ឡាក់ ពី តាំងឡា ដែល។

៤ ប្រ្លឹះ អន់ សារ តាងៗ ឡឹង គូប កា ពិន ហះកា ពិន ទី ប៉ាងាត់ ប៉ាលីង ប្រ្លឹះ ដឹង ម៉ោញ ណោះ ហង។

៥ ពិន ប្រគំ ងារ តាងៗ ឡឹង គូប ហះកា ពិន ប្រគំ ងារ កា ពី តាំងឡា ដឹង ម៉ោញ ណោះ ហង។

៦ ទី ឡាបៀប ប្រគំ ងារ តាងៗ ឡឹង គូប ហះកា ទី ប្រ្លឹះ ដឹង ម៉ោញ ណោះ ហង ឡាក់ ប្រគំ ងារ ទិណោះ ពីង ពិន ទិឌុ។

៧ ប្រ្លែះ អន់ កា ពិន ទីខ្លួន តាំបាង ផា ពិន ទី ប៉ាង្កាត់ ប៉ាលីង អើ កៀ អន់ ពិន ទី ខា អន់ខ្លួន លូ គូប សោប។

៨ ប៉ាង្កាត់ ប៉ាលីង ប្រ្លែះ អន់ ពិន ម៉ោញ ដូរ អ្នក កាប ហ្សាំង សា ឡាច់ ប៉ាង្កាត់ ប៉ាលីង ប្រ្លែះ ណោះ ទៅ ហង អន់ កា ម៉ោញ ដូរ ណាវ អ្នក កាប ទីប ហ្លង់ ឡឹង សា អាន សាគីម។

៩ ប៉ាង្កាត់ ប៉ាលីង ប្រ្លែះ ណោះ ទៅ ហង អន់ ពិន ម៉ោញ ដូរ ណាវ ទី ពុត សៀ កេង ខាក់។ ប៉ាង្កាត់ ប៉ាលីង ប្រ្លែះ ណោះ ទៅ ហង អន់ ម៉ោញ ដូរ ណាវ អ្នក តាត់ អន់ដាត់ ពូ អីត ពូ។

១០ អើ កា អន់ ម៉ោញ ដូរ ណាវ អ្នក តាំបាង សា អំរាញ អីញ កេង ខាក់ អន់ ម៉ោញ ដូរ ណាវ អ្នក រ៉ះ ប៉ានីរ ប្រ្លែះ អន់ ម៉ោញ ដូរ ណាវ អ្នក អន់ហ្គាល់ សា ចំ ឡាច់ ឡឹង ប៉ាង្កាត់ ប៉ាលីង ប្រ្លែះ លូ សា ចំ ឡាច់ ឡឹង ប្រ្លែះ ប៊ីត អើ អន់ ម៉ោញ ដូរ កាប តាង ៗ ឡឹង ពូ * លូ អន់ ម៉ោញ ដូរ ណាវ អ្នក រ៉ះ ប៉ាតាង ឡឹង សា អើ កាប តាងៗ ណោះ។

១១ ប៉ាង្កាត់ ប៉ាលីង ប្រ្លែះ ណោះ ទៅ ហង ឡាក់ ប្រ៊ីត គ្រីប ងារ ទិណោះ យី អើ អន់ កា ពិន ម៉ោញ ដូរ ៗ អ្នក ប្រ៊ីត ងារ ទិណោះ តាម ពុត អើ ទៅ។

សា ឡាកោ យីស៊ូ ទី កាណាត់ អៀង

១២ យីស៊ូ គ្រិះ ពៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ ពិន ឡាក់ សៀ អើ ពៀប ឡាក់ កា កាណាត់ តាងៗ ពីង ឡាកោ អើ

* ១២:១០ ១២:១០ កាប តាងៗ ឡឹង ពូ ទី ណី ពៀរ ម៉ោញ ផា «កាប សុនសាត អន់ទៀតៗ ឡាក់ អ្នក អ្នក កាប អន់ទ្រូល ម៉ោញ ណាវ ផា «កាប គុន បិយ ប្រ្លែះ អ្នក ត្រត់ កាប ឡាក់ កា ប៉ាណូសា។

ណោះ។ យ្នី៖ ទី កាណាគី អៀង កាតាម កា កាណាគី ទី
ណោះ ប៉ាតុំ ពីង ឡាកោ ដឹង ម៉ោញ ដេល

១៣ ខង ពិន ទីខូ យ្នី៖ សុនសាត អ៊ីស្រាអែល កាតាម សុ
នសាត អន់ទៀត កាតាម យ្នី៖ ប្រីគី ទុច លើ អូ ប្រីគី ទុច កា
តាម កា ប្រ្នី៖ បាំងហុំ ពិន កាណាង ប៉ាងាតី ប៉ាលីង អ៊ែ ដឹង
ម៉ោញ ភៀ អន់ ពិន ប៉ាតុំ គូប ពៀប ឡាក់ កា ឡាកោ បាំងឡៃ
ដឹង ម៉ោញ អ៊ែ កា អន់ ប៉ាងាតី ប៉ាលីង ដឹង ម៉ោញ ណោះ អ៊ែ
កាណាង ពិន ទីខូ ដេល។

១៤ ពីង ឡាកោ បាំងឡៃ អូ ត្រត់ ទី កាណាគី ដឹង ម៉ោញ
អុះ យី អៀង។

១៥ ផា ជុង កាប ផា «អាញ អូ ត្រត់ កាណាគី ពីង ឡាកោ
អុះ ខង អាញ អូ ត្រត់ តី ហះកា ជុង ណោះ អ៊ែ កា កាណា
គី ម៉ះ ឡាកោ និះទៅ ដេល។

១៦ ផា តោរ កាប ផា «អាញ អូ ត្រត់ កាណាគី ពីង ឡាកោ
អុះ ខង អាញ អូ ត្រត់ ម៉ាត់ ហះកា តោរ ណោះ អ៊ែ កា កា
ណាគី ម៉ះ ឡាកោ និះទៅ ដេល។

១៧ ផា ពីង ឡាកោ ទី ស៊ុត ដឹង កា ម៉ាត់ នីចម៍ ចឹង អូ កាតាំង
ពូ កាតាប ? ផា ពីង ឡាកោ ទី ស៊ុត ដឹង កា តោរ ដោះ នីចម៍
ចឹង អូ បោ កាមីល ?

១៨ ហះកា ប្រ្នី៖ បាំងកើត កាណាគី ម៉ោញៗ ពីង ឡាកោ
តាម ពុត អ៊ែ ទៅ។

១៩ ផា ទី កាណាគី ពីង ឡាកោ ណោះ ទី ដឹង ម៉ោញ នែវ យី
អូ ទី ឡាកោ ហង។

២០ ទីល នីណោះ ទី កាណាគី អៀង នែវ ហះកា ឡាកោ ដឹង

ម៉ោញ ណោះ ហង។

២១ ម៉ាត់ អូ អូ កាប កា តី ផា «អាញ អូ តងកាន អីស អុះ។ កល់ កា អូ អូ កាប កា ជុង ផា «អាញ អូ តងកាន អីស អុះ។

២២ ហះកា តាទីច អើ កាណាគី ចំ ឡាក់ ពូ យីត ផា ឡាប៉ាត់ ឡឹង ពូ យី កាណាគី ណោះ ហង ពូ តងកាន កាខាក់។

២៣ ផា កាណាគី ចំ ឡាក់ ពិន យីត ផា អូ សូវ គីត យី កា ណាគី ណោះ ហង ឡាក់ ពិន រ៉ុងហៃ ហ្គិត ឡឹង ពូ កាណាគី ចំ ឡាក់ អូ សូវ យី ពិន អោន ដាត់។

២៤ ហះកា កាណាគី ចំ ឡាក់ ពិន យីត ផា ដាត់ យី កេះ កា ណាគី ណោះ ពិន អូ តងកាន រ៉ុងហៃ អោន អុះ។ ហះកា ប្រៀប ប៊ិកកាតយី ទ្រៀម ឡាកោ ពិន លូ អន់ សាវ គីត ខា កា កាណាគី ចំ ឡាក់ អូ ទី ខា

២៥ ភ្ញៀវ ដៃ អន់ ទី សាវ ក្លះ គូប ពឹង ឡាកោ យី អន់ កាណា គី ពឹង ឡាកោ ទីណោះ តង់ គូប សោប សីត ឡា។

២៦ ផា កាណាគី អើ ចំ ម៉ោញ អីត កាណាគី ពឹង ឡាកោ ទី ណោះ កា អីត ដេល។ ផា កាណាគី អើ ចំ ពូ ប៉ានេ កាណា គី ទីណោះ កា ដាត់ ទីណោះ ដេល។

២៧ កាំឡាំង អន់ដីស យី ឡាកោ យីស៊ូ គ្រិះ អន់ដីស ម៉ោញ ដូវ ។ ឡាក់ កាណាគី ពឹង ឡាកោ អា តាម ចានែក ឡាកោ ពៀ ឡាកោ អើ។

២៨ ពឹង ក្រំ ហៀន សាវ ប្រៀប អន់ទ្រូល ឡឹង ពូ ប្រៀប ប៊ិក កាតយី ប្រគី អន់ ទី មូត បក់ រ៉ះ ប៉ាតាង យីស៊ូ កេះណោះ អើ ប្រគី អន់ ទី មូត រ៉ះ ប៉ានីវ អើ កេះណោះ ណាវ អើ ប្រគី អន់

ទី ម្ចាស់ ណែយូ បាំងហៀន សារ អើ ឡើង ឡើង ណោះ ណាវ
អើ អន់ ពូ អូ ប្រើ គី សារ អំរាញ អីញ កេង ខាក់ អន់ បក់ អន់
ជា អូ តាត់ អន់ដាត់ ពូ អីត ពូ អន់ បក់ អន់ជា អូ តង់ ពូ អន់
ទៀត អន់ បក់ អន់ជា អូ រាំងហៃ ពូ អន់ បក់ អន់ជា អូ កាប
តាងៗ ឡើង ពូ។

២៩ ញ៉ា ទីខូ ស៊ុត កា ម្ចាស់ បក់ រ៉ះ ប៉ាតាង យីស៊ុប ? ទីខូ ស៊ុត
កា ម្ចាស់ បក់ រ៉ះ ប៉ានីរ ប្រៀប ? ទីខូ ស៊ុត កា ម្ចាស់ ណែយូ បាំង
ហៀន ប ? ញ៉ា ទីខូ ស៊ុត កា អូ ប្រើ គី សារ អំរាញ អីញ កេង
ខាក់ ប ?

៣០ ញ៉ា ទីខូ ស៊ុត កា អូ តាត់ អន់ដាត់ ពូ អីត ពូ ប ? ញ៉ា ទី
ខូ ស៊ុត កា អូ កាប តាង ឡើង ពូ ប ? ញ៉ា ទីខូ ស៊ុត កា អូ រ៉ះ
ប៉ាតាង ឡើង សារ ពូ កាប តាង ណោះ ប ?

៣១ ហត់ អន់ដីស ខំ ប៊ុច កា សារ ប្រៀប អន់ បក់ អើ ចំ ឡាក់
សំខាន់ ឡើង ពូ។ ម៉ោញ ណាវ អាញ ប៊ុច រ៉ះ កា អន់ដីស ឡើង
ទ្រង់ ម៉ោញ ណាវ ឡាក់ ដាត់ ហ្ន៎ត។

១៣

សារ ប៊ុច ចៃ ដាត់ ហ្ន៎ត

១ យី៖ អាញ អូ កាប អៀង សុនសាត លើ កា អូ កាប ប៉ានីរ
បិយ ប្រៀប កាតាម ជា អាញ អូ ទី ពុត ប៊ុច ចៃ កា ពូ អាញ
រៀប ឡាក់ កា ប៉ានីរ គួង ប៉ះ លើ ឡាក់ កា ប៉ានីរ សាគីរ ប៉ាទុះ
ណោះ ដេល។

២ យ្មៈ អាញ អ្ន រៈ ពួយ ប៉ានីរ ប្រៈ លូ អ្ន អន់ហ្គាល់ ឡឹង សារ អោន សាគីម ទិណោះ ទីប អ្ន ហ្លង់ ត្រីប សារ យ្មៈ អាញ ស្បើ កាខាក់ អ្ន ប្រ័តី អន់ កា ប៉ានីម ចាក ឡាច់ ឡឹង ចារ ម៉ោញ ឡា អ្ន ប៉ាត់ ចារ ម៉ោញ កាតាម ហះកា ផា អាញ អ្ន ទី ពុត ប៊ុច ចៃ កា ពូ យី អាញ ឡាក់ ប៉ាណូស អ្ន ទី ខា ញ៉ា អុះ។

៣ យ្មៈ អាញ អ្នក់ ទី វ៉ាស អំប៉ាស មៈ អាញ ឡា ជែក អន់ កា ពូ យ្មៈ អាញ អន់ ឡាកោ អាញ អា កា ពូ ពុះ ទីប វីស កា តាម ហះកា ផា អាញ អ្ន ទី ពុត ប៊ុច ចៃ កា ពូ កា អាញ ចឹង អ្ន ទី ខា ញ៉ា ដេល។

៤ ប៉ាណូស បក់ ទី ពុត ប៊ុច ចៃ អ៊ែ ដាម អត់ សាវ៉ាញ ទីប តង់ ពូ អ៊ែ អ្ន ទី ពុត សាណឹង សាណើស កា ពូ អុះ អ៊ែ កា អ្ន ខុយ អ្ន អ្នាត់ អេង កា ពូ ដេល។

៥ បក់ ទី ពុត ប៊ុច ចៃ អ្ន ប្រ័តី សារ ញ៉ា ឡាក់ អ្ន យី អុះ អ្ន ណាំង ខា សាវ៉ាប កា ឡាកោ ទៅ អ្ន ឡាម៉ត់ អ៊ែក អ្ន អ្នក់ យ៉ូ សារ ពូ ប្រ័តី យច អុះ។

៦ អ៊ែ អ្ន ហោក វ៉ត់ កា សារ អ្ន ដាត់ អុះ យី ហោក វ៉ត់ កា សារ ញ៉ា ឡាក់ ត្រត់ តាទីច។

៧ បក់ ទី ពុត ប៊ុច ចៃ អ៊ែ អត់ សាវ៉ាញ លើយ ស្បើ លើយ ម៉ឹង លើយ ដាម អត់ លើយ។

៨ សារ ប៊ុច ចៃ អ្ន អ្ន ហ៊្យង អុះ ហះកា សារ រៈ ពួយ ប៉ានីរ ប្រៈ ណោះ ចឹង ហ៊្យង ហ្ស៊ីត សារ កាប តាង ឡឹង ពូ កា ចឹង ត្រត់ ឡាច សារ អ្ន ហ្លង់ កា ចឹង ហ៊្យង ទី ដេល

៩ ខង រ៉ប ដាវ អា ពិន អ្ន ដឹង ម៉ោញ ខ ពិន រៈ សារ ប្រៈ

កា អ្នក បាប៊ីត ដែល។

១០ ប៉ាគី ដាវ ប្រ្តី៖ តាគី អន់ដាគី គ្រឿប សារ សារ ញ៉ា។
ឡាក់ ពិន អ្នក បាប៊ីត ណោះ ចឹង ហ៊្យង ទី។

១១ ផៈ អាញ អ្នែ សាស្វា ពែ អាញ កាប គុន សាស្វា ទី ពុត
យីត ចាជ្រែប គុន សាស្វា ដែល ប៉ាគី អាញ តីស កេះ អាញ
អ្នាត ទី សារ គុន សាស្វា ណោះ។

១២ រ៉ប ដាវ អា ពិន អន់ហ្គាល់ ប្រ្តី៖ បិកកាតយី អ្នក សាឡុះ
អុះ ឡាក់ កា ហៃ កី ពីង សាមីល តាឡាក់ ចាវ ហះកា ប៉ាគី
ម៉ាត់ ទៀ ពិន ចឹង ប័ប ម៉ាត់ អែ ទៅ ឡុត។ កិញអៀ អា អាញ
អន់ហ្គាល់ អែ បើ ឡាក់ អុះ ហះកា ប៉ាគី ម៉ាត់ ទៀ អាញ ចឹង
អន់ហ្គាល់ អែ ឡាក់។ ឡាក់ កា អែ អន់ហ្គាល់ អាញ ដែល។

១៣ កិញអៀ អា ទី ប៉ែង ខ យី សារ សៀ សារ មីង លូ
សារ បិច ចៃ។ កាណុង សារ ទី ប៉ែង អា យី សារ បិច ចៃ ឡាក់
ដាគី ហ្គិត ឡឹង ពូ។

១៤

សារ រៈ ប៉ានីរ ប្រ្តី៖ លូ សារ កាប តាង ឡឹង ពូ

១ ហាគី ខំ អន់ ទី ពុត បិច ចៃ កា ពូ ពិ លូ ខំ បិច កា ទី សារ
ប៉ាដាតី ប៉ាលឹង ប្រ្តី៖ អន់ ដែល កាខាក់ អែ អន់ អ្នក រៈ ពួយ
ប៉ានីរ ប្រ្តី៖។

២ ញី កាប តាង ឡឹង ពូ យី អែ កាកាប លូ ប្រ្តី៖ បិកកា
តយី អ្នក ត្រគី កាកាប លូ ប៉ាណូស អុះ ខង អ្នក ទី ញី ហ្គង អុះ

ឡើង សារ អើ កាប ណោះ យី ប៉ាង្គាត់ ប៉ាលឹង ប្រ្លឹះ ប៉ាណាំ ពុត អើ អន់ រ៉ះ សារ អោន សាគីម ឡាក់ ពូ អូ អូ។

៣ បក់ ចំ រ៉ះ ពួយ ប៉ានីរ ប្រ្លឹះ បក់ ណោះ កាប លូ ប៉ាណូស ភៀ តង់ អន់ ពូ សៀ ហ៊ឹង កេង លូ ប៉ាងហោក ពុត ពៀក ពូ។

៤ ពៀ កាប តាង ឡើង ពូ បក់ ណោះ តង់ ឡាកោ អើ ទៅ អន់ សៀ កេង ហះកា បក់ រ៉ះ ពួយ ប៉ានីរ ប្រ្លឹះ បក់ ណោះ តង់ អន់ ក្រុំ ហៀន សារ ប្រ្លឹះ ទិខូ សៀ ហ៊ឹង កេង។

៥ អាញ បិច អន់ អន់ដីស ទិខូ អូ កាប តាង ឡើង ពូ ដេល ក្លា ឡើង អា ណាវ យី អាញ បិច កា អន់ដីស អូ រ៉ះ ពួយ ប៉ានីរ ប្រ្លឹះ ខង បក់ រ៉ះ ប៉ានីរ ប្រ្លឹះ យី សាំខាន់ ហ្គិត ឡើង បក់ កាប តាង ឡើង ពូ ណោះ ណាវ។ ទី ដឹង ផា បក់ កាប តាង ណោះ រ៉ះ ឡើង សារ អើ កាប អន់ ពូ ហ្គង់ ដេល ណោះ ចឹង សាំខាន់ ខង អើ តង់ អន់ ក្រុំ ហៀន សារ ប្រ្លឹះ សៀ ហ៊ឹង កេង ដេល។

៦ អី អុះ មី ផា អាញ ពីរ ប៉ាត់ ចារ អន់ដីស អាញ កាប តាង ឡើង ពូ ញ៉ា ទី ខា ដេល ប សាំរ៉ាប់ អន់ដីស ? ហះកា ផា អាញ ពីរ រ៉ះ ឡើង សារ ប្រ្លឹះ បិកកាតយ៍ រ៉ះ ពីង អាញ លើ កា រ៉ះ អន់ អន់ដីស អូ ហ្គង់ ឡើង សារ ប្រ្លឹះ លើ រ៉ះ ពួយ ប៉ានីរ ប្រ្លឹះ លើ ប៉ាងហៀន ប៉ានីរ ប្រ្លឹះ ណោះ ចឹង ទី ខា សាំរ៉ាប់ កា អន់ដីស។

៧ កាប ប៉ាន់ដីប ផា គួង លើ ច្បាប់ ផា អូ ទី ប៉ានីរ ថ្ងៃ អូ ទី ប៉ានីរ ថាំង នីចម៍ ពិន ចឹង អូ អន់ហ្គាល់ យុ ?

៨ សាណោង កា និះទៅ ដេល ផា ប៉ានីរ អើ តេះ អូ សា

ឡូ: ព្យោ ចឹង អ្នក ទ្រៀម ឡូកោ ឡាំ តាកូ: ?

៩ អន់ដីស កា និ:ទៅ ដេល ជា អន់ដីស កាប សុនសាត អន់ ទៀត ឡាក់ ពូ អូ អូ នីចម ពូ ចឹង អូ អន់តត់ ជា អន់ដីស កាប ឡឹង សារ ញ៉ា ? ទីល នីណោះ សារ អន់ដីស កាប ណោះ អូ ទី ខា អុ:។

១០ ពឹង អង់កក់ តេះ អា ទី ប៉ានីរ កាប អៀង សុនសាត កាខា ក់ អូ អូ កា ប៉ុប ចំ ហះកា អូ ទី ប៉ានីរ សុនសាត អើ ចំ ចឹង អូ ទី ណី អុ:។

១១ ទីល នីណោះ ជា អាញ អូ អូ សុនសាត អើ កាប ណោះ បក់ កាប ណោះ ហៃ អាញ ឡាក់ កា ប៉ាណូស ឡឹង ប៉ាថេត អន់ទៀត អាញ កា ហៃ អើ ឡាក់ កា ប៉ាណូស ឡឹង ប៉ាថេត អន់ទៀត ដេល។

១២ អន់ដីស បិច កា ទី សារ ប៉ាងាត់ ប៉ាលឹង ប្រៈ អន់ ទីល នីណោះ ត្រត់ ណាំង សារ ញ៉ា ឡាក់ ចឹង អូ តង់ ក្រុំ ហៀន សារ ប្រៈ អន់ សៀ ហ៊ឹង កេង។

១៣ ទីល នីណោះ ព្យោ កាប តាង ឡឹង ពូ អើ ត្រត់ ម៉ន់ ប៉រ ហះ ប្រៈ អន់ អើ អូ រ៉ះ អន់ ពូ ហ្លង់ ឡឹង សារ អើ កាប ណោះ។

១៤ ជា អាញ ម៉ន់ អើ ប្រៈ កាប តាង ឡឹង ពូ ឃី ទី ដឹង ប៉ាងាត់ អាញ ឡាក់ ម៉ន់ ហះកា ពុត ពៀក អាញ អូ ហ្លង់ សារ ណោះ អុ:។

១៥ ទីល នីណោះ អាញ ត្រត់ ប្រគី នីចម ? អាញ ចឹង ម៉ន់ ទីប ប៉ាងាត់ ប៉ាលឹង ទីប ពុត ពៀក អាញ។ អាញ ចឹង ចាដៃ ទីប ប៉ាងាត់ ប៉ាលឹង ទីប ពុត ពៀក ដេល។

១៦ ផា អន់ដីស ប៉ានេ ប្រ្ទៈ កាប ដឹង គុន ប៉ាងាត់ ប៉ាលីង នី ចម៍ មូត បក់ ក្រានី កា ឡាំ សាំយ៉ាង ណោះ * ចឹង អ្នក កាប ផា «អាមែន» អន់ ត្រគ់ លូ សារ អន់ដីស កាប ណោះ ? ខង អន់ ខែ អ្នក អ្នក កា អន់ដីស កាប ឡឹង សារ ញ៉ា។

១៧ អន់ដីស ប៉ានេ ប្រ្ទៈ ដាក់ តាទីច ហង ហះកា អន់ដីស អូ តង់ អន់ ពុត អន់ខែ ណោះ សៀ ហ៊ឹង កេង អុះ។

១៨ អាញ ហោក រ៉ក់ កា ប្រ្ទៈ បិកកាតយ៍ ខង អាញ អ្នក កាប តាង ឡឹង ពូ អ្នក កា ឡឹង អន់ដីស។

១៩ ហះកា ផា កាណាង ក្រំ ហៀន សារ ប្រ្ទៈ អាញ កាប ដឹង ប៉ាតាម នីរ ឡាក់ ពូ ហ្លង់ ភឿ អន់តត់ ប៉ាតោ កា ពូ ណោះ ដាក់ ហ្គិត ឡឹង កាប តាង ឡឹង ពូ ម៉ោញ មីន នីរ ហះកា អ្នក ទី ពៀ ហ្លង់ អុះ។

២០ អី អុះ មី អន់ដីស ជែ ទី ពុត ខំយីត ឡាក់ កា មូត សា ស្វា។ ផា តែង សារ អូ ដាក់ ត្រគ់ ទី ពុត ឡាក់ កា សាស្វា ឡាន់ ពិ ហះកា ផា តែង ឡាបៀប ខំយីត ត្រគ់ យីត ឡាក់ កា ក្រាក់ តាំងកង់។

២១ ទី សារ ពូ ច្រាត់ រ៉ះ កាណាង ផាបំ ប៉ានីរ ប្រ្ទៈ ផាះ

«ប្រ្ទៈ បិកកាតយ៍ រ៉ះ នីអៀ

"អាញ ចឹង ប្រើ សុនសាត អន់ទៀត ឡាក់ កាប តាង ឡឹង ពូ កាប កា ប៉ាសុន អា

* ១៤:១៦ ១៤:១៦ បក់ ក្រានី កា ឡាំ សាំយ៉ាង ណោះ ពិន ព្រៃ នីអៀ កា ត្រគ់ ដេលះ បក់ អូ ហ្លង់ ណោះ ។

យៈ នីអៀ កាតាម

កា អន់ខែ អ្នែ កា អូ សាំយ៉ាង អាញ និះទៅ ដេលឆា†

២២ ទីល នីណោះ សារ កាប តាង ឡឹង ពូ ណោះ ឡាក់ កា ចែត សាញ៉ា អូ អន់ បក់ អូ សៀ ប្រៈ អូ ម៉ុត អូ ត្រត់ សាញ៉ា សាំ រ៉ាប់ កា បក់ សៀ អុះ ហះកា ផា រ៉ះ ប៉ានីរ ប្រៈ យី ចែត សា ញ៉ា សាំរ៉ាប់ ទី ខា កា បក់ សៀ ប្រៈ អូ ត្រត់ សាំរ៉ាប់ កា បក់ អូ សៀ អុះ។

២៣ ទីល នីណោះ ផា ក្រំ ហៀន សារ ប្រៈ អ្នែ ប៉ាតុំ គូប ផា អន់ខែ ទីខូ ប៉ាណាំ គូប កាប តាង ឡឹង ពូ ហះកា ផា ទី បក់ អន់ដា ក្រានី កា ពីះ សាំយ៉ាង ‡ លើ បក់ អូ សៀ ប្រៈ កា ម៉ុត អន់ខូ ដេល យី ពូ ចឹង ផា អន់ដីស ប៉ាណូស អន់ទ្រុយ ហង។

២៤ ហះកា ផា អន់ដីស ទីខូ រ៉ះ ប៉ានីរ ប្រៈ ផា ទី ម៉ុត បក់ អូ សៀ លើ ម៉ុត បក់ ក្រានី កា ពីះ សាំយ៉ាង ដោច ផះ អន់ខែ កា តាំង សារ អន់ដីស រ៉ះ ណោះ ចឹង ប្រ័តី អន់ កា អន់ខែ អូ អន់ត គំ ផា ឡាកោ ទី សារ យច លូ ត្រត់ ទី ថូត។

២៥ ផះ ណោះ ទី សារ ញ៉ា ឡាក់ អន់ខែ អោន កាណាង ពុត ចឹង តាំបាង អន់ ពូ ប៉ប ហង ណោះ អន់ខែ ចឹង មូប កល់ ទីះ តេះ សាំបៈ ប្រៈ បិកកាតយ៍ លូ កាប ផា ប្រៈ បិកកាតយ៍ អ្នែ អន់ ខូ លូ អន់ដីស តាទីច។

២៦ ទីល នីណោះ អុះ មី ពិន ត្រត់ យីត នីចម៍ ? ពីង ដាវ អន់ដីស អ្នែ ប៉ាតុំ គូប ណោះ បក់ អន់ដា ចាដៃ ប៉ានេ

† ១៤:២១ ១៤:២១ បំហែ អេសាយ ២៨:១១-១២។ ‡ ១៤:២៣ ១៤:២៣ បក់ អន់ដា ក្រានី កា ពីះ សាំយ៉ាង ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ បក់ អន់ដា អូ ហ្លង ។

ប្រ្ទៈ បក់អន់ដាប៉ាងហៀនប៉ានីរប្រ្ទៈ បក់អន់ដាវៈឡឹងសារប្រ្ទៈ តាំបាង បក់អន់ដា កាប តាង ឡឹង ពូ បក់អន់ដាវៈ ប៉ាតាង សារ ពូ កាប តាង ណោះ។ ហះកា ត្រគ់ ប្រគី ង៉ារ ទិ អា ប្រគី នែវ ចំ កៀ តង់ ក្រុំ ហៀន សារ ប្រ្ទៈ អន់ សៀ ហើង កេង។

២៧ ផា អន់ដីស កាប តាង ឡឹង ពូ ត្រគ់ កាប ដឹង ពៀរ លើ ប៉ែង ដូវ អ្យាង អៀង កាប ម៉ោញ ដូវ ម៉ោញ ទង លូ ត្រគ់ ទី បក់ អ្គ វៈ ប៉ាតាង សារ ពូ កាប ណោះ ដេល។

២៨ ផា អ្គ ទី បក់ អ្គ វៈ ប៉ាតាង សារ ពូ កាប ណោះ យី អន់ដីស ត្រគ់ អ្នែ គ្រីយ ដៃ កាប តាង ឡឹង ពូ នីណោះ ពីង ក្រុំ ហៀន សារ ប្រ្ទៈ យី កាប ដឹង អន់ដីស លូ ប្រ្ទៈ ប៉ាត់ ចារ អន់ទៀត បគី កេះ។

២៩ កាប៉ាច់ បក់ វៈ ប៉ានីរ ប្រ្ទៈ ត្រគ់ អន់ ដឹង ពៀរ លើ ប៉ែង ដូវ វៈ ណោះ កាំឡាំង អន់ទៀត ត្រគ់ យីត ចាជ្រប ពិ។

៣០ ផា ទី ពៀ កាណុង កាំឡាំង ណោះ អ៊ែ ទី សារ ឡឹង ប្រ្ទៈ ប៉ុច វៈ ទីល នីណោះ ត្រគ់ អន់ បក់ ផះ វៈ ណោះ វ៉ាឡូវ ហិ។

៣១ ណោះ ហង ទី បក់ វៈ ពួយ ប៉ានីរ ប្រ្ទៈ ចឹង ទី កាប ម៉ោញ ដូវ ម៉ោញ ទង ម៉ាត់ ទីខ្ល ចឹង ទី ហៀន លូ សាំ យ៉ាំង សារ ប៉ាងហោក ពុត ពៀក។

៣២ បក់ វៈ ពួយ ប៉ានីរ ប្រ្ទៈ ណោះ ត្រគ់ រាំងហៃ ឡាកោ ទៅ យី អន់ខែ អ្គ កាប អ្គ អ្នែ គ្រីយ

៣៣ ខង ប្រ្ទៈ បិកកាតយ៍ អ្គ ប៉ាញ្ញី ពុត កា សារ អ្គ ទី ចាបាប់ ណោះ អុះ យី អ៊ែ ប៉ាញ្ញី ពុត កា សារ សាណុក សាវ៉ាក អ្នែ

ហោក រីត លូ គូប សោប ឡាក់ កា កាណុង ក្រំ ម្ចាត ប៉ាសុន អែ ត្រីប ចារ ដេល។

៣៤ ផ្ទះ ប៉ាតុំ គូប ហៀន សារ ប្រ្ទៈ ត្រគ់ អន់ ម្ចាត អង់កាន់ អែ ត្រីយ ខង អន់ខែ អូ ទី ចាបាប់ កាកាប អុះ យី ត្រគ់ អន់ អន់ ខែ រ៉ាប់ សៀ ឡាក់ កា ច្រាត់ រ៉ះ កាណុង ចាបាប់ ប្រ្ទៈ ដេល។

៣៥ ផា អន់ខែ បិច អូ ឡឺង សារ ញ៉ា ត្រគ់ អន់ អន់ខែ អំ បញ្ច លូ ក្លោ អន់ខែ ប៉ាត់ ហី ពិ ខង អង់កាន់ កាកាប កាណុង ក្រំ ហៀន សារ ប្រ្ទៈ អូ យី អុះ។

៣៦ ញ៉ា ប៉ានីរ ប្រ្ទៈ បិកកាតយ៍ ឡាច ឡឺង កាណុង កាំឡាំង អន់ដីស ប ? លើ កា ដឹង អន់ដីស ហង ប ទី ប៉ានីរ ប្រ្ទៈ ?

៣៧ ផា ពៀ យីត ផា ឡាកោ អុ រ៉ះ ពួយ ប៉ានីរ ប្រ្ទៈ លូ ទី ប៉ាងាត់ ប៉ាលឹង ប្រ្ទៈ ប៉ាណាំ ពុត ពៀក បក់ ណោះ ត្រគ់ អុ អន់តត់ ផា សារ ឡាក់ អាញ ច្រាត់ ប៉ាហៀរី ប៉ាត់ អន់ដីស អា ស៊ុត កា ចាបាប់ ឡឺង ប្រ្ទៈ បិកកាតយ៍ ទីណោះ។

៣៨ ផា ពៀ អូ ចៃ រ៉ាប់ សៀ ចាបាប់ អា ប្រ្ទៈ បិកកាតយ៍ កា អូ ចៃ អន់ហ្គាល់ បក់ ណោះ ដេល។

៣៩ ទីល នីណោះ អី អុះ មី ហត់ អន់ ទី ពុត បិច រ៉ះ ពួយ ប៉ានីរ ប្រ្ទៈ លូ ដៃ ទីប បក់ បិច កាប តាង ឡឺង ពូ ដេល។

៤០ ហះកា សារ ទី អា ត្រគ់ ប្រ័ត្ន នែរ ចំ ឡាក់ ចឹង ត្រគ់ ទីប ទី ឡាបៀប។

១៥

សារ ប៉ាណូស តោ ចឹង រីស សីត

១ អី អុះ មី អាញ បិច រ៉ះ តាត់ កាចាំង អន់ដីស ឡឹង សារ ដាត់ ឡាក់ អាញ រ៉ះ កេះ។ យី សារ ដាត់ ឡាក់ អន់ដីស កា តាំង លូ សៀ កេះ ដេល។

២ ប្រ្ល័ះ ផះ តង់ អន់ដីស កេះ ញួន កា សារ ដាត់ អា ដេល ជា អន់ដីស សៀ លើយ ប៉ានីរ ប្រ្ល័ះ ឡាក់ អាញ រ៉ះ កា អន់ដីស។ ហះកា ជា អន់ដីស អូ សៀ ពួយ សារ អាញ រ៉ះ សារ អន់ដីស សៀ ណោះ អូ ទី ខា ហង។

៣ អាញ រ៉ះ កា អន់ដីស ឡឹង សារ ញ៉ា ឡាក់ សាំខាន់ ហ្គិត ឡឹង ពូ ឡាក់ អាញ កាតាំង យី សារ យីស៊ូ គ្រិះ តៅ សាំរ៉ាប់ សារ យច ពិន ត្រត់ ពួយ សារ កាណុង ផាប ប៉ានីរ ប្រ្ល័ះ។

៤ ពូ តប់ ប៉ាទ្រូ អើ ប៉ាត់ ដាវ ទី ប៉ែង ប្រ្ល័ះ តាត់ អង់រីស សីត អើ ណាវ ត្រត់ ពួយ សារ កាណុង ផាប ប៉ានីរ ប្រ្ល័ះ។

៥ អើ កា តាំបាង ឡាកោ អន់ កា ពេត្រុះ ប៉ប័ កេះណោះ អន់ មូត បក់ រ៉ះ ប៉ាតាង អើ ទី ១២ ដូរ ប៉ប័ ដេល។

៦ អន់តីត ឡឹង ណោះ ណាវ អើ តាំបាង អន់ កាំឡាំង ៥០០ ដូរ ប៉ប័ ដេល។ កាំឡាំង អន់ខែ ណោះ សួន អៀង យី អ៊ែរ រីស ទីល ដាវ អា ដេល ហះកា បក់ អន់ដា តៅ កេះ ដេល។

៧ អន់តីត ឡឹង ណោះ ណាវ អើ តាំបាង អន់ កា យ៉ាកុប ប៉ប័ កេះណោះ អន់ មូត បក់ រ៉ះ ប៉ាតាង អើ ទីខួ ប៉ប័ ដេល។

៨ ប៉ាត់ អន់តីត ឡឹង ពូ អើ តាំបាង អន់ អាញ ប៉ប័ ណោះ អាញ កេះ ប៉ាណូស រ៉ះ ប៉ាតាង អើ ពៀប ឡាក់ កា គន សាស្វា កើត អូ គ្រីប ខែ

៩ ខង កាណុង កាំឡាំង មូត បក់ រ៉ះ ប៉ាតាង អើ ទីណោះ យី អាញ ហង ចិ ឡឹង ពូ អូ យី ចឹង អើ ជា បក់ រ៉ះ ប៉ាតាង អើ

អុះ ខង អាញ ប្រើ បាប ក្រំ ហៀន សារ ប្រ្ទៈ បិកកាតយ៍។

១០ ហះកា ប្រ្ទៈ ដាត់ ពុត កា អាញ ប្រើ អន់ អាញ កេះ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ។ អើ ដាត់ ពុត កា អាញ នីណោះ អូ ត្រត់ អូ ទី ខា អុះ ខង អាញ ប្រើ ង៉ារ អៀង ឡឹង ពូ កាណុង កាំឡាំង បក់ រ៉ះ ប៉ាតាង យីស៊ូ ហះកា អូ ត្រត់ អាញ អុះ ប្រើ ណោះ យី សារ ដាត់ ម៉ះ ប្រ្ទៈ អ្នែ ពឹង អាញ ឡាក់ តាត់ អង់ កេះ ង៉ារ ទីណោះ។

១១ ទីល នីណោះ យ្ទ្ទៈ អាញ លើ អន់ខែ កាតាម កា ញីន រ៉ះ សារ ដាត់ ឡឹង យីស៊ូ អា យី សារ ឡាក់ អន់ដីស សៀ ណោះ ហង។

១២ ផា ញីន រ៉ះ ផា យីស៊ូ គ្រិះ រ៉ុស សីត ណាវ ទីល នីណោះ ខ ញ៉ា បះ អន់ដីស បក់ អន់ដា កាប ផា ប៉ាណូស តៅ អូ អូ រ៉ុស សីត អុះ ?

១៣ ផា ប៉ាណូស តៅ អូ រ៉ុស សីត អុះ យីស៊ូ គ្រិះ កា អូ រ៉ុស សីត ដេល។

១៤ ផា យីស៊ូ អូ រ៉ុស សីត សារ ញីន រ៉ះ អា អូ ទី ខា អុះ សារ អន់ដីស សៀ កា អូ ទី ខា ដេល។

១៥ ផា នីណោះ ញីន ប្រើ ផាញ៉ាន កា ប្រ្ទៈ បិកកាតយ៍ យី ឡឹក ឡាក់ ហង ខង ញីន រ៉ះ ផា ប្រ្ទៈ តាត់ អង់រ៉ុស សីត យី ស៊ូ កេះ ហះកា ផា បក់ តៅ អូ រ៉ុស សីត អុះ ប្រ្ទៈ កា អូ តា ត់ អង់រ៉ុស សីត យីស៊ូ ដេល

១៦ ខង ផា ប៉ាណូស តៅ អូ អូ រ៉ុស សីត អុះ យីស៊ូ កា អូ រ៉ុស សីត ដេល។

១៧ ផា យីស៊ូ អូ រ៉ុស សីត សារ អន់ដីស សៀ ណោះ អូ ទី ខា ញ៉ា អុះ យី អន់ដីស អ្នែ កា ទី សារ យច និទៅ ដេល។

១៨ កាប៉ាច់ ម្នាត បក់ តោ ផ្ទះ អន់ខែ សៀ យីស៊ូ កា ហ៊្យង តា ដោះ ហង។

១៩ ផា ពិន ម៉ឹង យីស៊ូ គ្រិះ ក្រាន់ កា បិច កា ទី ខា ផ្ទះ អ្នែ រ៉ីស រ៉ប ដាវ អា ដោច ណោះ ពិន ប៉ាណាប គ្នា ឡឹង ប៉ាណូស ទិខូ ហង។

២០ ហះកា កិញអៀ អា យីស៊ូ គ្រិះ រ៉ីស សីត តាទីច កេះ យី អ៊ែ ហង ឡាក់ រ៉ីស សីត អន់ទ្រូល ឡឹង ពូ កាណុង កាំឡាំង បក់ តោ ណោះ។

២១ សារ តោ កើត ពីះ ញន កា ប៉ាណូស ម៉ោញ ដូរ ពិន កា ចឹង រ៉ីស សីត ញន កា ប៉ាណូស ម៉ោញ ដូរ ដេល។

២២ ប៉ាណូស ទិខូ តោ ញន កា រគី អាដាំ នីចមី ពូ កា ចឹង រ៉ីស សីត ញន កា យីស៊ូ គ្រិះ នីណោះ ដេល។

២៣ ហះកា យីស៊ូ រ៉ីស សីត អន់ទ្រូល ឡឹង ពូ អន់តីត ឡឹង ណោះ ម្នាត ប៉ាសុន អ៊ែ ចឹង រ៉ីស សីត ប៉ាក់ ដាវ អ៊ែ ពីះ ទៀ។

២៤ រ៉ាំងរ៉ាំង ណោះ យី ដាវ អន់តីត កាខាក់ ហង ឡាក់ ដាវ អ៊ែ ចឹង មប សារ រ៉ាំងហៃ រ៉ាំងខ្យា កា ប្រ្ទះ បិកកាតយី ឡាក់ ពី អ៊ែ យី ឡែង ឡឹង អ៊ែ ថាឡាយ សារ អំរាញ អីញ ម៉ះ ប្រ្ទះ ប៊ីត ទិណោះ កេះ។

២៥ អ៊ែ ត្រគ់ រ៉ាំងហៃ រ៉ាំងខ្យា លើយ ទីល អ៊ែ ប្រគី អន់ ម្នាត តាម៊ីរ ទិណោះ អន់ អ្នែ កាន់តេ ដុង អ៊ែ។

២៦ តាម៊ីរ ឡាក់ ចឹង ត្រគ់ ថាឡាយ អន់តីត ឡឹង ពូ ណោះ យី សារ តោ។

២៧ កាណុង ផាប់ ប៉ានីរ ប្រ្ទះ ទី ប្រាគ់ រ៉ះ ផា «ប្រ្ទះ បិកកា តយី ប្រគី អន់ កាណាគី ញ៉ា ទិណោះ អ្នែ កាន់តេ ដុង អ៊ែ កេះ

២៧*។ បោះកា ផ្ទះ ប្រៀន កាប ជា អ្វី ប្រគំ អន់ កាណាគី ញ៉ាៗ អ្វី កាន់តែ ជុំ យីស៊ូ ណោះ អូ ត្រង់ អ្វី យ៉ាប ទីប អ្វី ទៅ អុះ អ្វី អូ អ្វី កាន់តែ សារ អំរាញ អីញ យីស៊ូ អុះ។

២៨ ប៉ាគំ ដាវ ប្រៀន បិកកាតយ៍ ប្រគំ អន់ កាណាគី ញ៉ាៗ ទិ ណោះ អ្វី កាន់តែ សារ អំរាញ អីញ គន អ្វី កេះៗ ណោះ គន អ្វី ទៅ ចឹង ម៉ុត កាន់តែ សារ អំរាញ អីញ ពី អ្វី ឡាក់ ប្រគំ អន់ កាណាគី ញ៉ាៗ ទិណោះ អន់ អ្វី កាន់តែ សារ អំរាញ អីញ ម៉ះ អ្វី ដែល ភៀ អន់ ប្រៀន បិកកាតយ៍ រាំងហៃ រាំងខ្សា អំបាំង គ្រីប កាណាគី ទិណោះ។

២៩ ម៉ោញ ណាវ ជា ប៉ាណូស តៅ អូ អូ រ៉ីស សីត ទីល នី ណោះ ខ ញ៉ា បះ ពូ ប្រគំ ប៊ុន បាំងហុំ សាវ៉ាប កា មូត បក់ តៅ រ៉ាវ៉ាច កេះ ? អន់ខែ ហុំ ណោះ ទី ខា ញ៉ា ?

៣០ កាប៉ាច ញីន ខំ សាឡាក់ ឡាកោ ត្រាគី សារ ខូច ខាច រប់ ដាវ ណោះ ចឹង ទី ខា ញ៉ា ជា ប៉ាណូស តៅ អូ អូ រ៉ីស សីត ?

៣១ អី អុះ ម៉ុ អាញ រ៉ះ កា អន់ដីស តាទីច យី អាញ ប៉ប សារ ត្រង់ តៅ រប់ ដាវ។ សារ អា ត្រង់ តាទីច ឡាក់ កា អាញ អ្វាត់ អេង កា អន់ដីស តាទីច ដែល ញន កា យីស៊ូ គ្រិះ ឡាក់ ពី តាំង ឡា ពិន។

៣២ អាញ ខំ ប៉ាតែក លូ ប៉ាណូស តាកេះ ឡាក់ កា កាណាគី ព្រី កាណុង មៀង អេភេសូ ទីល នីណោះ ចឹង ទី ខា ញ៉ា សាវ៉ាប កា អាញ ជា យីត គុន ប៉ាណូស ? ជា ប៉ាណូស តៅ អូ រ៉ីស សីត តាទីច «ពិ ពិន ប៉ាណា គូប អែត សា ពិ ខង យ៉ាង

* ១៥:២៧ ១៥:២៧ សារ អា ឡាច់ ឡឹង ជាប់ អញសៃ ប៉ានេ ប្រៀន (ទំនុកតម្កើង) ៨:៦។

តោ ឡើ ពិន ចឹង តោ ហង់[†]។

៣៣ ដៃ អន់ ពូ តាំពូង កា អន់ដីស ខង «គួប ចាង់ អូ ដាត់ ខុ ប្រ័គី អន់ ពុត ដាត់ កើត អូ ដាត់[†]។

៣៤ ទីល នីណោះ ហត់ សាទីរ ឡាកោ ពិ ដៃ ប្រ័គី សារ យច ហង់ ខង ទី បក់ អន់ដា កាណាង កាំឡាំង អន់ដីស អូ អន់ហ្គាល់ ប្រ័ះ បិកកាតយ៍ អុះ អាញ កាប នែរ អា ម៉ាត់ អន់ដីស តាយ្យស។

៣៥ យី អើ ចឹង ទី ពូ បិច ប៉ាតែក ផា «ប៉ាណូស បក់ តោ កេះ នីចម៍ ពូ ចឹង រីស សីត ! បក់ តោ ណោះ ចឹង ទី ឡាកោ បាំង ឡើ នីចម៍ ?»

៣៦ អី ប៉ាណូស កាតូល៍ ងល់ ! កាប ប៉ាន់ដីប ផា អន់ដីស តប់ តីល ផា តីល ណោះ អ្វី និះទៅ អូ អោម អើ អូ អូ ហ៊ិន អុះ។

៣៧ តីល បក់ អន់ដីស តប់ ណោះ អូ ទី ត្រង់ ទ្រៀយ ឡាក់ កា តើម អើ ហ៊ិន ណោះ អុះ អើ ក្រាន់ កា តីល ឡាក់ កា តីល ពៀលើ តីល ប្លែ អន់ទៀត។

៣៨ ហះកា ប្រ័ះ បិកកាតយ៍ អន់ តីល ណោះ ទី តើម តាម ពុត អើ ទៅ យី អើ ប្រ័គី អន់ តីល ម៉ោញ នែរ ។ ហ៊ិន ទី តើម តាងៗ ឡឹង គួប តាម នែរ តីល អើ ទៅ។

៣៩ ទី កាណាតី ពីង អង់កក់ តេះ អា កា ទី ឡាកោ តាងៗ ឡឹង គួប ដេល ឡាកោ ប៉ាណូស តាង ឡាកោ អ្សាំតាង ឡាកោ សែម តាង ឡាកោ កា តាង។

៤០ កាណាតី អ្វី ពីង ប្លែង លូ កាណាតី អ្វី ពីង អង់កក់ តេះ

† ១៥:៣២ ១៥:៣២ សារ អា ឡាច់ ឡឹង អេសាយ ២២:១៣។

អា កា តាង ឡើង គ្នា ប ដេល កាណាគី ពីង ប្លែង ដាច់ ឡាយ៉ាមី តាង ឡើង កាណាគី ពីង តេះ។

៤១ ម៉ោញ ណាវ តាតាវ ដាវ តាង តាតាវ ខែ តាង តាតាវ សំឡង់ តាង យី៖ សំឡង់ ទិណោះ កា ទី តាតាវ តាងៗ ឡើង គ្នា ប ដេល។

៤២ កាប៉ាច់ ប៉ាណូស បក់ តៅ ឡាក់ ចឹង រ៉ីស សីត ណោះ កា និះទៅ ដេល ឡាកោ ឡាក់ ពូ តប់ កាណុង តេះ ណោះ យី អោម ហ្លួច ទី ហះកា ឡាកោ បាំងឡៃ បក់ រ៉ីស សីត ណោះ អូ អោម ហ្លួច អុះ។

៤៣ ឡាកោ ឡាក់ ពូ តប់ កាណុង តេះ យី ឡាកោ បាំងឡៃ ឡាក់ អូ គីត អូ ខា ហះកា ឡាកោ បាំងឡៃ ឡាក់ រ៉ីស សីត យី ឡាកោ ឡាក់ ដាច់ ឡាយ៉ាមី ឡាកោ ពូ តប់ កាណុង តេះ យី ឡាកោ ឡាក់ អូ ទី សាង់ ហះកា ឡាកោ ឡាក់ រ៉ីស សីត ណោះ យី ឡាកោ ឡាក់ ទី អំរ៉ាញ អីញ។

៤៤ ឡាកោ ឡាក់ ពូ តប់ កាណុង តេះ ណោះ យី ឡាកោ បាំង ឡៃ ប៉ាណូស ដោច ដាច ឡាកោ ឡាក់ រ៉ីស សីត យី ឡាកោ គុន ប៉ាងាត់ ប៉ាលីង ប្រ្លះ។ ផា ទី ឡាកោ ប៉ាណូស ដោច ដាច កា ទី ឡាកោ គុន ប៉ាងាត់ ប៉ាលីង ប្រ្លះ ដេល

៤៥ ឡាក់ ទី ប្រាគ់ រះ កាណុង ជាប់ ប៉ានីវ ប្រ្លះ ផា «រតី អាដាំ ឡាក់ ប៉ាណូស កើត អន់ទ្រូល ឡើង ពូ ប្រ្លះ អន់ អែ ទី អាញ រ៉ីស ហះកា រតី អាដាំ ឡាក់ កើត អន់តីត អា យី យីស្វី គ្រិះ ឡាក់ អែ គុន ប៉ាងាត់ ប៉ាលីង ប្រ្លះ អែ អន់ អាញ រ៉ីស កា ពូ។

៤៦ អូ ត្រគ់ ឡាកោ បាំងឡៃ គុន ប៉ាងាត់ ប៉ាលីង ប្រ្លះ អុះ កើត

‡ ១៥:៤៥ ១៥:៤៥ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២:៧។

អន់ទ្រូល ឃឺ ឡាកោ បាំងឡែ ប៉ាណូស ដោច ដាច កើត អន់
ទ្រូល កេះណោះ ឡាកោ បាំងឡែ គុន ប៉ាង្កាត់ ប៉ាលឹង ប្រ្រៈ
កើត អន់តីត។

៤៧ ប៉ាណូស បក់ កើត អន់ទ្រូល អែ កើត ឡឹង តេះ ហះកា
ប៉ាណូស បក់ កើត អន់តីត អែ ជីវ ឡឹង ប្លែង។

៤៨ ប៉ាណូស បក់ កើត ឡឹង តេះ ទី ឡាកោ បាំងឡែ នី
ចម៍ មូត បក់ អែ ពីង អង់កក់ តេះ អា កា ទី ឡាកោ បាំងឡែ
នីណោះ ដេល ហះកា បក់ ជីវ ឡឹង ប្លែង ណោះ អែ ទី ឡាកោ
បាំងឡែ នីចម៍ មូត បក់ អែ ពីង ប្លែង កា ទី ឡាកោ បាំងឡែ នី
ណោះ ដេល។

៤៩ ពិន ទី ត្រង់ ទ្រៀយ ប៉ាណូស ឡាក់ កើត ឡឹង តេះ អា នី
ចម៍ ពិន កា ចឹង ទី ត្រង់ ទ្រៀយ ឡាក់ កា ប៉ាណូស ឡាក់ អែ
ពីង ប្លែង តោ នីណោះ ដេល។ ៩

៥០ អី អុះ មី អាញ្ញ បិច រះ កា អន់ដីស អន់ អុ អន់តត់ ឡា
កោ បាំងឡែ ប៉ាណូស ដោច ដាច អុ អុ ចឹង ហារ អែ ពីង ប្លែង
ចារ ប្រ្រៈ បិកកាតយ៍ រាំងហៃ រាំងខ្យា ណោះ អុះ ឡាកោ ឡាក់
អុ ពុក អុ ហ្លច់ កា អុ អុ អែ លើយ អុះ។ *

៥១ អាញ្ញ បរ រះ កា អន់ដីស ឡឹង សារ ម៉ោញ ឡាក់ អោន
សាគីម ឃឺ ពិន ទីខ្ច ទី បក់ អន់ដា ចឹង អុ តៅ អុះ ហះកា ពិន
ទីខ្ច ចឹង តួរ ត្រង់ ទ្រៀយ។

៩ ១៥:៤៩ ១៥:៤៩ ពិន កា ចឹង ទី ត្រង់ ទ្រៀយ ឡាក់ កា ប៉ាណូស ឡាក់ អែ ពីង
ប្លែង តោ នីណោះ ដេល ហ្លា ពូ ច្រាត់ លូ តី ម៉ោញ ចំលូន ផាះ ហត់ ពិន អ្យក់ ត្រង់
ទ្រៀយ ឡាក់ កា ប៉ាណូស អែ ពីង ប្លែង នីណោះ ដេល។ * ១៥:៥០ ១៥:៥០
ឡាកោ ឡាក់ អុ ពុក អុ ហ្លច់ កា អុ អុ អែ លើយ អុះ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ
ឡាកោ ឡាក់ អុ ពុក អុ ហ្លច់ អុ អុ ចឹង ទី ប៉ាដក់ ប៉ាដៀ ឡាក់ អុ អុ ពុក អុ អុ ហ្លច់ ទី
អុះ។

៥២ ម៉ោញ ទង កាបុលេ៖ ម៉ាត់ ឡូត ផ្ទះ កាតាំង ប៉ានីរ សា
ណែង ពូ ខ្លោម ប៉ាត់ ដាវ អន់តីត ទៀ ប៉ាណូស បក់ តៅ ចឹង រុ
ស សីត ទីប ទី ឡាកោ បាំងឡៃ ឡាក់ អូ អូ អោម អូ អូ ហ្លួច កា
ប៉ាច ពិន ឡាក់ អ៊ែ រុស ចឹង តូរី ត្រង់ ទៀយ ដេល

៥៣ ខង ឡាកោ ឡាក់ អូ អោម អូ ហ្លួច អា ចឹង កេះ ឡាកោ
ឡាក់ អូ អូ អោម អូ អូ ហ្លួច ឡូត ឡាកោ ឡាក់ អូ តៅ ចឹង កេះ
ឡាកោ ឡាក់ អូ អូ តៅ ដេល។

៥៤ ប៉ាត់ ឡាកោ ឡាក់ អូ តៅ អូ អោម អា កេះ ឡាកោ ឡាក់
អូ អូ តៅ អូ អូ អោម ណោះ ចឹង ទី តាត់ អង់កេះ ពួយ ប៉ានីរ
ឡាក់ ទី ប្រាត់ រ៉ះ កាណុង ជាប់ ប៉ានីរ ប្រ្ទះ ផា៖

«សារ ចាយ អា ទី តាត់ អង់ហ្ស៊ង អ្នាត សារ តៅ កេះ៥១។

៥៥ «អី សារ តៅ
សាណោច អីស ហ្ស៊ង កេះ

អី សារ តៅ
សារ អំរាញ អីញ អីស អូ ទី កេះ៥២។

៥៦ សាណោច សារ តៅ ណោះ ឡាច់ ឡឹង សារ យច អំរាញ
អីញ សារ យច ណោះ ឡាច់ ឡឹង ចាបាប់។

៥៧ ហះកា ពិ ពិន ប៉ានេ ប្រ្ទះ បិកកាតយ៍ ខង អ៊ែ អន់ ពិន
ចាយ ញុន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

† ១៥:៥៥ ១៥:៥៤ សារ អា ឡាច់ ឡឹង អេសាយ ២៥:៨។ ‡ ១៥:៥៥
១៥:៥៥ សារ អា ឡាច់ ឡឹង ហូសេ ១៣:១៤។

៥៨ ទីល នីណោះ អី អុះ មី ឡាក់ អាញ បិច ចៃ ហត់ សៀ
 អន់ កាខាក់ លើយ ពិ លូ ខំ ប្រគំ ង៉ារ កា យីស៊ូ ឡាក់ ពី តាំង
 ឡា ពិន លើយ ខង អន់ដីស អ្ន អន់តត់ ជា ង៉ារ ឡាក់ អន់ដីស
 ប្រគំ អន់ កា អើ ណោះ អូ ត្រត់ អូ ទី ខា អុះ។

១៦

សារ ឡឹង លៀន សាំរ៉ាប់ មូត សៀ

១ កាប៉ាច់ សារ ឡឹង លៀន សាំរ៉ាប់ ប៉ាហ្សឺ អន់ កា មូត សៀ
 អ្ន ប៉ាត់ មៀង យេរូសាឡឹម ណោះ អន់ដីស ត្រត់ ប្រគំ ឡាក់
 កា អាញ អន់តត់ រ៉ះ កា មូត ក្រំ លៀន សារ ប្រ្ទះ ប៉ាត់ ចារ អន់
 ទៀតៗ ពីង ខេត កាឡាទី ពែ ដេល។

២ រ៉ាប់ ង៉ារ អាទិត អន់ដីស ត្រត់ អ្សក់ លៀន ចឹង អន់ ណោះ
 រ៉ាន់ដាប់ ចារ តាង ប៉ាត់ ហី ឡូត តាម ពូ ទី។ ដៃ កូម កា អាញ
 ពីះ ទីល ចឹង ឡឹង លៀន ណោះ។

៣ ប៉ាត់ អាញ ពីះ ទីល កេះ អាញ ចឹង ប្រើ ប៉ាណូស បក់
 អន់ដីស រឿស ណោះ អន់ ឡាំ ជីន លៀន ទីប អាញ ចឹង ច្រា
 ត់ សត់ត្រា អន់ កា អន់ខែ ភឿ អន់ មូត ពីង មៀង យេរូសាឡឹម
 ហាប់ អន់ខែ។

៤ ជា អាញ ត្រត់ ឡាំ ដេល ណោះ អន់ខែ ចឹង ឡាំ អន់ខូ
 លូ អាញ។

សារ រតី ប៉ូល ចឹង ចាចាក ប៉ាត់ មៀង កូរិនថូ:

៥ ប៉ាគ អាញ ចាក តាត់ ខេត ម៉ាសេដូន ណោះ អាញ ចឹង ម៉ុត ចាចាក ប៉ាគ អន់ដីស ខង អាញ ត្រគ់ ចាក តាត់ ខេត ម៉ាសេដូន។

៦ យី អើ អាញ ចឹង អ្នែ អន់ខូ លូ អន់ដីស ទុញ ប៉ែត លើ កា អ្នែ លើយ ទីល វ៉ាវ៉ាច់ មុន គ្រិន អ្នែ អើ ភៀ អន់ អន់ដីស តង់ អាញ ប៉ាគ អាញ ចាក ឡាំ ប៉ាគ ម៉ាត់ ណាវ៉ា។

៧ អាញ អូ ប៉ិច ឡាំ ស្រីស កិញអៀ ក្រាន់ កា ម៉ុត ចាចាក បា ប៉ែត ណោះ អុះ អាញ ម៉ុង ជា អាញ ចឹង អ្នែ លូ អន់ដីស អន់ ទុញ ប៉ែត ជា ប្រ្លះ អន់។

៨ ហះកា អាញ ត្រគ់ អ្នែ ពីង មៀង អេភេសូ អា លើយ ទីល ពូ ប្រគ់ ប៉ុន ដាវ ទី ៥០

៩ ខង ប្រ្លះ អន់ ទ្រង កា អាញ រះ សាវ ដាគ់ អន់ ពូ សៀ អៀង ដូវ ពីង ចារ អា យ្លះ ទី ប៉ាណូស អៀង ដូវ ប៉ាសាំង កាតាម។

១០ ប៉ាគ ធីម៉ូថេ ពីរ ទីល ប៉ាគ អន់ដីស ទៀ អន់ដីស ត្រគ់ ហាប អើ ដាគ់ៗ ដៃ អន់ អើ អ្នក កា អន់ដីស ខង អើ ប្រគ់ ងារ កា ប្រ្លះ បិកកាតយ្ល ឡាក់ កា អាញ ដេល។

១១ ទីល នីណោះ ដៃ អន់ ញី បីដាយ អើ។ ប៉ាគ អើ ចឹង សីត ប៉ាគ អាញ អន់ អន់ដីស តង់ អន់ សាណា កា អើ ណើ ម៉ាត់ អើ ចាក ដាគ់ ប៉ាឡឹង ឡាំ អន់ ទីល ប៉ាគ ចារ អាញ ខង ញិន អ្នែ ក្បាត់ អើ ប៉ាគ ចារ អា។

១២ កាប៉ាច់ អាប៉ូឡូ ឡាក់ អុះ ម៉ី ពិន អាញ រះ កា អើ លើយៗ ដេល ប្រើ អើ ឡាំ ច្នាត់ អន់ដីស អន់ខូ លូ អុះ ម៉ី អន់ ទៀតៗ ឡាក់ ចឹង ឡាំ ហះកា អើ អូ ប៉ិច ឡាំ កិញអៀ អុះ យី

អើ ក្បាច់ ដាវ ចំ ឡាក់ ដាច់ សាំរ៉ាប់ កា អើ ណោះ អើ ចឹង ឡាំ
ប៉ាត់ ចារ អន់ដីស ណោះ។

សារ អន់តត់ ប៉ាតោ អន់ទៀតៗ

១៣ អ្សគី អ្នែ ក្បាច់ ញ៉ាម លូ សៀ លើយ ទីប ទី ពុត ខិន លូ
អន់ ទី សាដំ ពិ។

១៤ អន់ដីស ប្រគី សារ ញ៉ា កាតាម ត្រគ់ ប្រគី ញន កា ពុត
ប៊ុច ចៃ។

១៥ អី អុះ មី អាញ ប័រ អន់តត់ រ៉ះ កា អន់ដីស ឡឹង សារ
ម៉ោញ ណាវ។ អន់ដីស កា អ្ន អន់តត់ កេះ ដេល ជា ពឹង ខេត
អាខៃ * ណោះ យី ហី ក្រាន រគី សាទេផាណះ អន់ខៃ សៀ យី
ស៊ូ អន់ទ្រូល ឡឹង ពូ លូ អន់ខៃ ប្រគី ងារ កា ម្នត ប៉ាសុន ប្រ្ាះ
ទី ពុត។

១៦ ទីល នីណោះ អន់ដីស ត្រគ់ អ្សល កូតី ប្រគី ពួយ ប៉ាណូ
ស ដាត់ នែវ អា ទីប ម្នត បក់ ប្រគី ងារ ប្រ្ាះ ដេល។

១៧ អាញ ហោក ខាក់ កា រគី សាទេផាណះ ផូទូណាតុះ លូ
អាក់ខៃកុះ ខង អន់ខៃ ឡាំ ច្នាក់ អាញ កេះ។ អាញ កាចាំង កា
អន់ដីស ទិខូ ខាក់ ហះកា អាញ ហោក រគី ណាវ ញន កា ប័ប
អន់ខៃ ប៉ែង ដូវ។

១៨ អន់ខៃ ប្រគី អន់ អាញ ហើយ ពុត ពៀក ឡាក់ កា អន់ខៃ
ប្រគី អន់ កា អន់ដីស ហើយ ពុត ពៀក ដេល ទីល នីណោះ
ហាត់ ការ៉ុប ប៉ាណូស នែវ អា ពិ។

សារ អំប៉ញ គូប សោប

* ១៦:១៥ ១៦:១៥ មៀង កូរិនថូ: អ្នែ ពឹង ខេត អាខៃ ណោះ ហង។

១៩ ក្រុំ ហៀន សារ ប្រ្ទៈ គ្រឹប ចារ ពីង ខេត អាស៊ី អំបញ្ច
 អន់ដីស ដាក់ ឡាកោ បាំងឡែ ដេល ប ? អាគីឡា លូ ព្រីស៊ីល
 លូ ក្រុំ ហៀន សារ ប្រ្ទៈ ឡាក់ ប៉ាតុំ គួប ពីង ហី អន់ខែ កា អំ
 បញ្ច អន់ដីស ដាក់ ឡាកោ បាំងឡែ ដេល ប ? យី អន់ខែ បិច
 កា អន់ដីស ទិ ពុត ញន កា យីស៊ី ឡាក់ ពី តាំងឡា ពិន។

២០ អុះ ម៉ី បក់ អ្នែ ហះ ចារ អា ទិឌូ កា អំបញ្ច អន់ដីស ដា
 ក់ ឡាកោ បាំងឡែ ដេល ប ? ប៉ាត់ ប៉ាតៈ គួប សោប ត្រគ់ តាំ
 បាង ពុត បិច ចៃ។

២១ ហៃ សារ អំបញ្ច អា អាញ ប្រាគ់ លូ គី អាញ ទៅ អន់
 ដីស ដាក់ ឡាកោ បាំងឡែ ដេល ប ?

២២ ញៀ អូ បិច កា យីស៊ី ឡាក់ ពី តាំងឡា ពិន អន់ ប្រ្ទៈ
 ប៉ាស្យាប ប៉ាណូស ណោះ ពិ។ អី ពី តាំងឡា ញិន ប៉រ អីស
 ជីរ ពីរ ឡុត !

២៣ អន់ យីស៊ី គ្រិះ ឡាក់ ពី តាំងឡា ពិន រាំងហៃ រាំងឡា អន់
 ដីស។

២៤ អាញ អ្នែ បិច ចៃ កា អន់ដីស ទិឌូ ញន កា ពិន ប៉ាសុន
 យីស៊ី គ្រិះ។

គម្ពីរភាសាទំពួន

Tampuan: គម្ពីរភាសាទំពួន (Bible)

copyright © 2020 Wycliffe Bible Translators, Inc.

Language: (Tampuan)

Contributor: Wycliffe Bible Translators, Inc.

Print editions are published by:

The Bible Society in Cambodia

P.O. BOX 534, Phnom Penh, Cambodia

(+855) 23-640 3706

info@biblecambodia.org

www.biblecambodia.org

All rights reserved.

2025-07-09

PDF generated using Haiola and XeLaTeX on 8 Jul 2025 from source files
dated 9 Jul 2025

742035d0-b3fa-5410-b953-8d4e296ae650